

ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS



វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុន

ធានារ៉ាប់រង សុវណ្ណាភូមិឡាយហ្វ

BENEFITS FROM SOVANNAPHUM LIFE INSURANCE
COMPANY

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញ-ឆ្នាំ២០២៤

PHNOM PENH-2024



ក្រសួងអប់រំ យុវជន និងកីឡា
MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា
VANDA INSTITUTE



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុន
ធានារ៉ាប់រង សុវណ្ណាភូមិឡាយហ្វ៊ី
BENEFITS FROM SOVANNAPHUM LIFE INSURANCE
COMPANY

សាវត្ថាចារ្យណែនាំ៖ ចេន ម៉ីនអេង

ជំនាញ គណនេយ្យ
រាជធានីភ្នំពេញ-ឆ្នាំ២០២៤
PHNOM PENH-2024



**គណៈកម្មការត្រួតពិនិត្យសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១
ប្រធានបទ៖ អត្ថប្រយោជន៍ដែលទទួលបានមកពីក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វី**

គណៈកម្មការវាយតម្លៃទី១

សាស្ត្រាចារ្យណេនាំ

បេក្ខបណ្ឌិត ស្រេង ផល្លា

ចេង ប៊ុនអេង

គណៈកម្មការវាយតម្លៃទី៣

គណៈកម្មការវាយតម្លៃទី២

បេក្ខបណ្ឌិត យ៉ាក រុទ្ធី

បេក្ខបណ្ឌិត មាស សំណាង

**ប្រធានគណៈកម្មការវាយតម្លៃ និងជាប្រធាន
មជ្ឈមណ្ឌលស្រាវជ្រាវ**

គណៈកម្មការវាយតម្លៃទី៤

បេក្ខបណ្ឌិត យ៉ែម សុខហៀក

បណ្ឌិត សេង សំអឿន

នាយកវិទ្យាស្ថាន

នាយិកាដេប៉ូឌីនេន

បណ្ឌិត ហេង វ៉ាន់ដា

បណ្ឌិត ហ៊ុ គុជគន្ធលីនណា

លេខកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា អស់រយៈពេល ៤ ឆ្នាំ សិក្សារួចមក ក្រុមយើងខ្ញុំ បានទទួលនូវចំណេះដឹងជាច្រើន ពាក់ព័ន្ធនឹងមុខវិជ្ជាគណនេយ្យ ជាពិសេស ក្រុមយើងខ្ញុំយល់ច្បាស់ថាធានារ៉ាប់រង គឺជាជំនាញមួយមានសារៈសំខាន់សម្រាប់ប្រកួតប្រជែង ទីផ្សារបច្ចុប្បន្ន ក្នុងនោះស្ថាប័នរដ្ឋក្តី ឯកជនក្តី ឬអង្គការក្រៅរដ្ឋាភិបាលក្តី សុទ្ធតែត្រូវអនុវត្តន៍កិច្ចការធនាគារដូចគ្នា។ ដោយឡែក ដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែមានគុណភាពខ្ពស់ វិទ្យាស្ថាន វ៉ាន់ដា បានបញ្ចូលនូវមុខជំនាញសំខាន់ៗ ដែលពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ និងធនាគារ តាមកម្មវិធីសិក្សាក្នុងឆ្នាំសិក្សាទី១ រហូតដល់ឆ្នាំសិក្សាទី៤។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែមានសារៈសំខាន់ក្នុងការត្រួតត្រាយផ្លូវនិស្សិតឱ្យយល់ច្បាស់ ពីការអនុវត្តការងារធនាគារ ពីការចាប់ផ្តើមរៀបចំផែនការ ការអនុវត្ត ការបញ្ចប់ និងត្រួតពិនិត្យ វាយតម្លៃ ព្រមទាំងផ្តល់ជាអនុសាសន៍នៅក្នុងការងារធនាគារ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងនៅក្នុងស្ថាប័នខ្លួន ក្នុងន័យឆ្លើយតបឱ្យបានល្អប្រសើរនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ដោយក្រុមយើងខ្ញុំសង្កេតឃើញថា កិច្ចការងារមួយនេះមានសារៈសំខាន់ខ្លាំង ស្របពេលនៃការសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានមកដល់ ទើបក្រុមយើងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី **“អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង សុវណ្ណភូមិឡាយហ្វ”** យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងក្នុងគោលបំណងឱ្យអ្នកស្រាវជ្រាវទាំងអស់ យល់ឱ្យកាន់តែស៊ីកាន់ជម្រៅពីការរៀបចំសារណា និងប្រសិទ្ធភាពនៃការផ្តល់ឥណទានរបស់ធនាគារ។ ក្រុមយើងខ្ញុំសង្ឃឹមថាការរៀបចំសារណានេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកស្រាវជ្រាវដ៏ទៃទៀត ដែលមានបំណងសិក្សាស្វែងយល់ពីកិច្ចការនេះ។

ជាទីបញ្ចប់ក្រុមយើងខ្ញុំ សូមមេត្តាខន្តី អភ័យទោស ពីសំណាក់លោកគ្រូ អ្នកគ្រូ រៀបច្បង និងអ្នកអានទាំងអស់ នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនា នៅក្នុងសារណានេះ ហើយក្រុមយើងខ្ញុំរីករាយនឹងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយទៀតមានភាពកាន់តែល្អប្រសើរ។

បេតាសម្ព័ន្ធក្រុម



វង់ កៅសុត្តន្តារក
ID: VI/023



យឿន ស៊ីយ៉ា
ID: VI21/027



យឿន ស៊ីយ៉ាន
ID: VI21/022



ហួន សុត្តន្តារក
ID: VI21/018

សេចក្តីថ្លែងអំណរគុណ

ក្រុមយើងខ្ញុំជានិស្សិតនៃវិទ្យាស្ថាន វ៉ាន់ដា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១ ជំនាញ គណនេយ្យ

សូមសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ

ក្រុមគ្រួសារដែលបានជួយឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា និងស្មារតី ជំរុញលើកទឹកចិត្ត ដល់ក្រុមយើងខ្ញុំ ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនោះក្រុមយើងខ្ញុំសូមសម្តែងនូវការគោរព និងកត្តាធម៌យ៉ាងជ្រាលជ្រៅបំផុត ដល់អ្នកមានគុណ ដែលបានផ្តល់កំណើតដល់ខ្ញុំបាទគ្រប់រូប និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្តាសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានបណ្តុះបណ្តាលក្រុមយើងខ្ញុំនាពេលកន្លងមក។

ក្រុមយើងខ្ញុំ សូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិត **ហេង វ៉ាន់ដា** នាយកនៃវិទ្យាស្ថាន វ៉ាន់ដា ដែលបានផ្តល់ទីកន្លែងបណ្តុះបណ្តាល ព្រមទាំងផ្តល់បទពិសោធន៍យ៉ាងច្រើនដល់យើងខ្ញុំ។

សូមគោរពថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ **ចេង ម៉ុងអេង** ជាសាស្ត្រាចារ្យណែនាំ ដោយបានជួយជ្រោមជ្រែង បង្ហាត់បង្ហាញសព្វបែបយ៉ាង ដើម្បីជួយដល់ក្រុមយើងខ្ញុំបញ្ចប់កិច្ចការសារណានេះជាស្ថាពរ។

សូមគោរពថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងបុគ្គលិកនៃវិទ្យាស្ថានវ៉ាន់ដាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្ហាញ លើកទឹកចិត្ត អនុគ្រោះដល់ក្រុមយើងខ្ញុំ រហូតធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមយើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បុគ្គលទាំងអស់ខាងលើឱ្យជួបតែពុទ្ធពរឬនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អំណះអំណាច

ក្រុមខ្ញុំបាទ ជានិស្សិតបរិញ្ញាបត្រ ជំនាញ គណនេយ្យ នៃវិទ្យាស្ថាន វ៉ាន់ដា ជំនាន់ទី២១ ៖

សូមធានាអះអាងថា ខ្លឹមសារសារណាក្រោមប្រធានបទ “**អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង សុវណ្ណភូមិឡាយហ្វ**” នេះគឺជាស្នាដៃរបស់ក្រុមខ្ញុំបាទ ដោយគ្មានការពាក់ព័ន្ធនឹងរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងឡើយ។ ទិន្នន័យ និងលទ្ធផលនៃការស្រាវជ្រាវ ដែលលើកឡើងនេះ ជាអត្ថបទស្រាវជ្រាវថ្មីសុទ្ធសាធ ដែលពុំធ្លាប់មានជនណាម្នាក់យកទៅប្រើប្រាស់ក្នុងការស្រាវជ្រាវពីមុនឡើយ។

ថ្ងៃ. ខែ..... ឆ្នាំ..... ព.ស.២៥៦....

ថ្ងៃទី..... ខែ..... ឆ្នាំ២០២....

ហត្ថលេខាអំណាចក្រុម

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

បើពិនិត្យមើលទៅលើស្ថានភាពជាក់ស្តែង នៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ សង្កេតឃើញថា ការកើនឡើងយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់លើវិស័យធានារ៉ាប់រង ក៏ដូចជាវិស័យហិរញ្ញវត្ថុ ដែលជាហេតុធ្វើឱ្យមានការប្រកួតប្រជែងគ្នាខ្លាំងតាមរយៈសេវាកម្ម និងផលិតកម្មទៅតាមក្រុមហ៊ុននីមួយៗ។ កត្តានេះហើយដែលធ្វើឱ្យម្ចាស់អាជីវកម្មតាមបណ្តាក្រុមហ៊ុនធានារ៉ាប់រងត្រូវមានការយល់ដឹងឱ្យខ្លាំង និងយកចិត្តទុកដាក់ឱ្យខ្ពស់ក្នុងការផ្តល់សេវាធានារ៉ាប់រងក៏ដូចជា ការការពារជូនអតិថិជនឱ្យមានការគ្រប់គ្រងត្រឹមត្រូវតាមស្តង់ដារ ដែលបានកំណត់ពីសេសការធ្វើយ៉ាងណាដើម្បីឱ្យការធានារ៉ាប់រងមានប្រសិទ្ធភាពខ្ពស់។

យោងទៅតាមការស្រាវជ្រាវតាមរយៈវេបសាយរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វី អស់ជាច្រើនខែកន្លងមក នេះយើងទទួលបានសមិទ្ធផលគួរជាទីពេញចិត្តមួយចំនួនដូចជាប្រវត្តិក្រុមហ៊ុន ការផ្តល់សេវាធានារ៉ាប់រងជូនអតិថិជនដំណើរការ និងនីតិវិធីនៃអ្នកចូលរួមវិនិយោគប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបាយការណ៍ផ្សេងៗ នៅក្នុងក្រុមហ៊ុនសារៈសំខាន់នៃការទិញកញ្ចប់ធានារ៉ាប់រង និងសារៈសំខាន់ជាច្រើនទៀតដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង។ បើទោះបីជាក្រុមយើងខ្ញុំ មិនអាចសុំធ្វើការចុះទៅយកទិន្នន័យមួយចំនួនដោយផ្ទាល់ ក៏យើងអាចកត់សម្គាល់បានថាក្រុមហ៊ុនធានារ៉ាប់រង សុវណ្ណភូមិឡាយហ្វី ពិតជាខិតខំប្រឹងប្រែងខ្លាំងចំពោះការផ្តល់សេវាធានារ៉ាប់រងជូនអតិថិជន និងរកអ្វីៗដែលថ្មីៗ ព្រមទាំងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អតិថិជនរបស់ខ្លួន។

ការខិតខំប្រឹងប្រែងរបស់ក្រុមយើងខ្ញុំបាទ ក៏បានសម្រេចនូវគោលដៅ និងផ្នែកដែលចង់បាន គឺការសិក្សាលម្អិតពីការផ្តល់ការធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រង សុវណ្ណភូមិឡាយហ្វី នៅកម្ពុជា សាខាការិយាល័យកណ្តាល ហើយព្រមទាំងបានរៀបរៀងជាកិច្ចការស្រាវជ្រាវមួយច្បាប់នេះទុកជូន លោកគ្រូ អ្នកគ្រូ និងគណៈកម្មការផងដែរ។ សង្ខេបជាមួយ យើងអាចនិយាយបានថា គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ វាតែងតែមានចំណុចខ្វះខាត ដែលជៀសមិនបានជាមិនខានឡើយ ធានារ៉ាប់រងជូនអតិថិជននៅមានកម្រិតនៅឡើយ។ មួយវិញទៀត ចំពោះសេវាកម្មនេះ ក៏នៅមិនទាន់មានអតិថិជនប្រើប្រាស់បានច្រើននៅឡើយទេ ដោយសារតែត្រូវបង់ថ្លៃសេវាកម្មជាដើម។ ដូច្នេះជាចុងក្រោយ ចំពោះដំណោះស្រាយ ដែលក្រុមយើងខ្ញុំនឹងលើកឡើងនៅជំពូកទី៥ គឺបន្ថែមការផ្សព្វផ្សាយ ការបង្ហាត់បង្រៀនពីគុណតម្លៃនិងការកិច្ច របស់បុគ្គលិកឱ្យបានយល់ដឹងកាន់តែច្បាស់ ពីការផ្តល់ព័ត៌មានចំពោះធានារ៉ាប់រង ឬកែតម្រូវចំពោះសេវាកម្មមួយចំនួនឱ្យកាន់តែប្រសើរឡើង។

មាតិកា

ទំព័រ

អារម្ភកថា	i
រចនាសម្ព័ន្ធ	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	vi
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v

ជំពូកទី១

សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ	១
១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ	១
១. តើក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វីនៅកម្ពុជា មានផលិតផល និងសេវាកម្មអ្វីខ្លះ ?	
២. តើអត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វីមានអ្វីខ្លះ ?	
១.៣ គោលបំណងនៃការស្រាវជ្រាវ	២
១.៤ ទំហំដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ	២
១.៤.១ ទំហំដែនកំណត់	២
១.៤.២ វិសាលភាពនៃការស្រាវជ្រាវ	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ	៣
១.៥.១ ការប្រមូលទិន្នន័យដំបូង	៣
១.៥.២ ការប្រមូលទិន្នន័យបន្ទាប់	៣
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ	៤

ជំពូកទី២

អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង

២.១ លក្ខណៈទូទៅនៃក្រុមហ៊ុនធានារ៉ាប់រង	៥
២.១.១ និយមន័យធានារ៉ាប់រង	៥
២.១.២ ប្រវត្តិធានារ៉ាប់រង	៥
២.១.៣ ទ្រឹស្តីធានារ៉ាប់រង	៥
២.២ ផលិតផល និងសេវាកម្ម ក្រុមហ៊ុនធានារ៉ាប់រង	៦
២.២.១ និយមន័យសេវាកម្ម	៦
២.២.២ ប្រវត្តិនៃការបង្កើតសេវាកម្ម	៧
២.២.៣ ចំណាត់ថ្នាក់របស់សេវាកម្ម	៧

២.៣ អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង.....	៧
២.៣.១ និយមន័យនៃអត្ថប្រយោជន៍	៨
២.៣.២ អត្ថប្រយោជន៍នៃធានារ៉ាប់រង	៨
២.៣.៣ សារៈសំខាន់របស់នៃធានារ៉ាប់រង.....	៨

ជំពូកទី៣

អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង

សុវណ្ណភូមិឡាយហ្វ៊ី

៣.១ ស្ថានភាពទូទៅនៃក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ៊ី.....	១០
៣.១.១ ប្រវត្តិរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ៊ី.....	១០
៣.១.២ ចក្ខុវិស័យ បេសកកម្ម គោលដៅ របស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ៊ី.....	១០
ក.ចក្ខុវិស័យ	១០
ខ.បេសកកម្ម.....	១០
គ.គោលដៅ	១០
៣.២ ផលិតផល និងសេវាកម្ម ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ៊ី.....	១០
៣.២.១ ផលិតផលរបស់ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វ៊ី	១០
៣.២.២ សេវាកម្មរបស់ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វ៊ី	១៨
៣.៣ អត្ថប្រយោជន៍របស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ៊ី.....	២៧
៣.៣.១ អត្ថប្រយោជន៍ផ្តល់ឱ្យអតិថិជន	២៧

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង.....	៣៦
៤.២ ការវិភាគលើចំណុចខ្សោយ	៣៦

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	៣៧
៥.២ ការផ្តល់អនុសាសន៍.....	៣៧
ឯកសារយោង	
ឧបសម្ព័ន្ធ	

ជំពូកទី១
សេចក្តីផ្តើម

ជំពូកទី១
សេចក្តីផ្តើម

១.១ លំនាំបញ្ជាក់នៃការស្រាវជ្រាវ

នាពេលបច្ចុប្បន្ន ពិភពលោកយើងទាំងមូលមានការផ្លាស់ប្តូរ និងមានការរីកចម្រើនឈានឡើងយ៉ាងឆាប់រហ័សជាមួយនឹងបច្ចេកវិទ្យាថ្មីៗ។ ទន្ទឹមនឹងនេះផងដែរ ប្រទេសកម្ពុជាបានធ្វើការផ្លាស់ប្តូរនូវមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍទៅលើវិស័យជាច្រើនដូចជា វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យទេសចរណ៍ វិស័យសុខាភិបាល វិស័យធនាគារ វិស័យពាណិជ្ជកម្ម និងវិស័យធានារ៉ាប់រងជាដើម ដែលមានការរីកចម្រើនខ្លាំងឡើងជាលំដាប់។ ដោយសារកត្តាទាំងអស់នេះហើយ ទើបធ្វើឱ្យប្រទេសកម្ពុជាយើងមានសេដ្ឋកិច្ចរីកលូតលាស់កាន់តែឆាប់រហ័សគួរឱ្យកត់សម្គាល់ ជាមួយនេះផងដែរ វិស័យធានារ៉ាប់រង ក៏ផ្អែកមួយយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យប្រទេសជាតិមានភាពជឿនលឿនតទៅមុខទៀត។

ជាក់ស្តែង បើយើងក្រឡេកទៅមើលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា វិស័យធានារ៉ាប់រង ក៏ជាផ្នែកមួយដែលជួយធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានការអភិវឌ្ឍខ្លួនកាន់តែខ្លាំងឡើងៗ ។ ជាងនេះទៅទៀត ចំពោះវិស័យធានារ៉ាប់រងនេះក៏បានឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ក្នុងការជួយប្រជាជននៅក្នុងប្រទេសកម្ពុជាឱ្យមានភាពងាយស្រួលតាមរយៈការផ្តល់ សេវាកម្មធានារ៉ាប់រងផ្សេងៗ ទៅតាមតម្រូវការរបស់ពួកគេ។ ហេតុនេះហើយ ទើបធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញនូវរាល់អ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋទាំងមូលចង់បាន ហើយមានលក្ខណៈជាច្រើនទម្រង់សម្រាប់បម្រើដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងធ្វើឱ្យមានការយល់ដឹងកាន់តែច្បាស់ អំពីផ្នែកហិរញ្ញវត្ថុ ការសន្សំប្រាក់ សម្រាប់ពេលអនាគត ក៏ដូចជាផែនការដែលទាក់ទងទៅនឹងហិរញ្ញវត្ថុចាំបាច់ដទៃទៀត ដែលជាកត្តាដ៏ធំមួយសម្រាប់ជួយដល់គ្រួសារ និងសង្គមជាតិកាន់តែមានការអភិវឌ្ឍខ្លាំងឡើងៗ។

ទន្ទឹមនឹងនេះផងដែរ ដោយសារមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងរបស់ក្រុមហ៊ុននីមួយៗ ដែលជាហេតុធ្វើឱ្យអចិន្តិជនពិបាកក្នុងការសម្រេចចិត្តថា ត្រូវជ្រើសរើសយកក្រុមហ៊ុនធានារ៉ាប់រងមួយណា។ ដើម្បីឱ្យអចិន្តិជនងាយស្រួលវិភាគ និងស្វែងយល់ពីលក្ខណៈនៃសេវាធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងកាន់តែច្បាស់។ ហេតុដូច្នេះនេះ បានជាក្រុមយើងខ្ញុំបាទ សម្រេចចិត្តជ្រើសរើសប្រធានបទស្តីពី “អត្ថប្រយោជន៍ដែលទទួលបានមកពីក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ” យកមកសិក្សាស្រាវជ្រាវ។

១.២ ចំណោទបញ្ជាក់នៃការស្រាវជ្រាវ

ដោយសារតែវិស័យធានារ៉ាប់រងមានការរីកចម្រើនខ្លាំង ទើបយើងឃើញថា មានក្រុមហ៊ុនបម្រើសេវាធានារ៉ាប់រងជាច្រើន ដែលបានចូលខ្លួនមកបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វ នៅតែជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ដោយសារតែប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍មួយដែលចំណូលរបស់ប្រជាជននៅមានកម្រិត ហើយទីផ្សាររបស់វិស័យធានារ៉ាប់រងនៅមិនទាន់មានភាពទូលំទូលាយនៅឡើយ។ ក្នុងនោះផងដែរ យើងឃើញថាក្រុមហ៊ុនធានារ៉ាប់រងនីមួយៗ តែងតែមានលក្ខណៈសេវាកម្ម

ផលិតផល ឬអត្ថប្រយោជន៍ផ្សេងៗគ្នា ដើម្បីឱ្យអតិថិជនងាយស្រួល និងស្គាល់កាន់តែច្បាស់ពីក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វី។ ហេតុដូច្នេះដែលបានលើកឡើងខាងលើ ទើបក្រុមយើងខ្ញុំបាទចោទសួរសំនួរមួយចំនួនដូចខាងក្រោម៖

- ១.តើក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វីនៅកម្ពុជា មានផលិតផល និងសេវាកម្មអ្វីខ្លះ?
- ២.តើអត្ថប្រយោជន៍ដែលទទួលបានពី ការធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វី មានអ្វីខ្លះ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

ដើម្បីឈានដល់គោលដៅដែលល្អប្រសើរមួយ នៃការស្រាវជ្រាវយើងត្រូវដឹងពីគោលបំណង និងកាតព្វកិច្ចដែលទាមទារនៅក្នុងកិច្ចការស្រាវជ្រាវ។ ទន្ទឹមនឹងការចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវ ដោយផ្អែកលើប្រធានបទ “អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វី” ទើបបានបង្ហាញនូវគោលបំណងសំខាន់ៗ ដូចជា៖

- ត្រួតពិនិត្យលើស្ថានភាពទូទៅរបស់ប្រវត្តិ នៃការកើតក្រុមហ៊ុន និងគោលនយោបាយផ្សេងៗរបស់ក្រុមហ៊ុន
- បង្ហាញពីផលិតផលសេវាកម្មធានារ៉ាប់រង ការប្រើប្រាស់ និងអត្ថប្រយោជន៍ដែលទទួលបានត្រឡប់មកវិញ ពីការធានារ៉ាប់រង ដើម្បីជាចំណេះដឹងនិងផ្តល់មូលដ្ឋានគ្រឹះខ្លះៗដល់អ្នកទាំងអស់គ្នាមុននិងធ្វើការសម្រេចចិត្តទិញផលិតផលសេវាកម្មធានារ៉ាប់រងក្រុមហ៊ុនណាមួយ
- កត្តាដែលធ្វើឱ្យមានប្រសិទ្ធភាពនៃការពង្រីកនិងបង្កើនសក្តានុពលលើវិស័យធានារ៉ាប់រង ដែលផ្តល់ចេញ នូវភាពរីកចម្រើនស្របពេលជាមួយនឹងការមានដៃគូប្រកួតប្រជែងច្រើន
- វិធីសាស្ត្រនៃការរៀបចំផែនការ ការដឹកនាំ អនុវត្តន៍ និងតាមដានរបស់ក្រុមហ៊ុន ដើម្បីធានាបាននូវភាពជោគជ័យទៅតាមគោលដៅដែលបានកំណត់
- ស្វែងរកចំណុចវិជ្ជមាន ឬផលប្រយោជន៍នៃវិស័យធានារ៉ាប់រងដល់សង្គមជាតិ ។

១.៤ ទំហំនៃកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ទំហំនៃកំណត់

ដោយសារក្រុមហ៊ុន សុវណ្ណភូមិឡាយហ្វី មានភាពរីកចម្រើន និងបានពង្រីកសាខារបស់ខ្លួនជាច្រើននៅក្នុងប្រទេសកម្ពុជា ដូច្នេះការសិក្សានេះនឹងលើកយកតែ ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វី សាខាស្ថិតនៅមានកាណាឌីយ៉ា ជាន់ទី២៥ ផ្លូវវិថីព្រះអង្គឌួង១១០កែងនិងមហាវិថីព្រះមុនីវង្ស៩៣សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញមកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ ។

១.៤.២ វិសាលភាពនៃការស្រាវជ្រាវ

ដោយសារទិន្នន័យក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វីមានច្រើន ជាហេតុនាំការស្រាវជ្រាវមានទំហំធំពិបាកក្នុងការស្រាវជ្រាវ ដូចនេះទិន្នន័យ ដែលក្រុមខ្ញុំបាទបានលើកយកមកបង្ហាញក្នុងកិច្ចការស្រាវជ្រាវនេះ យើងសូមលើកយកមកតែការធានារ៉ាប់រងរបស់ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វី ដែល

កំពុងបម្រើសេវាធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាតែមួយគត់ យកមកសិក្សាស្រាវជ្រាវ ដោយកំណត់យក ត្រឹមឆ្នាំ២០២២ តែប៉ុណ្ណោះ ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

១.៥.១ ការប្រមូលទិន្នន័យដំបូង

ដើម្បីឱ្យនិក្ខេបទមួយនេះ មានភាពរលូនទៅបាននោះទាមទារឱ្យ យើងប្រើប្រាស់វិធីសាស្ត្រនៃ ការស្រាវជ្រាវមួយចំនួន ។ នៅក្នុងនិក្ខេបទនេះ យើងធ្វើការជ្រើសរើសនូវវិធីសាស្ត្រដូចខាងក្រោម ៖

១.ប្រភេទទិន្នន័យ

ប្រភេទទិន្នន័យដែលយើងចាំបាច់យកមកប្រើប្រាស់ស្រាវជ្រាវមាន ២ ប្រភេទគឺ

- ❖ ប្រភេទទិន្នន័យដំបូង ឬទិន្នន័យទី១ (Primary data)
- ❖ ប្រភេទទិន្នន័យបន្ទាប់បន្សំ ឬទិន្នន័យទី២ (Secondary data)

២.ប្រភពទិន្នន័យ

ចំពោះទិន្នន័យដំបូង ឬទិន្នន័យទី១ ជាទិន្នន័យដែលបានមកពីការស្រាវជ្រាវឯកសារតាមបណ្តាលយ ។ ចំណែកឯប្រភេទទិន្នន័យបន្ទាប់បន្សំឬទិន្នន័យទី២ជាប្រភេទទិន្នន័យដែលបានមកពីការស្រាវជ្រាវតាមរយៈ អ៊ីនធឺណែត ។

១.៥.២ ការប្រមូលទិន្នន័យបន្ទាប់

យើងប្រមូលទិន្នន័យតាមបែបគុណវិស័យ និងបរិមាណវិស័យហើយ ព័ត៌មានដែលយើងបាន ប្រមូល យកមកសរសេរដោយសម្អាតទៅលើទិន្នន័យចម្បង និងប្រភេទទិន្នន័យបន្ទាប់បន្សំ ដែលប្រមូលទិន្នន័យដូច ខាងក្រោម ៖

- ❖ ឯកសារមួយចំនួនដែលបានដកស្រង់ពីសៀវភៅនានាបណ្តាលយ
- ❖ ឯកសារទទួលបានពីអ៊ីនធឺណែត
- ❖ តាមរយៈការផ្តល់យោបល់ពីលោកសាស្ត្រាចារ្យជីកនាំ
- ❖ ឯកសារស្រាវជ្រាវរបស់និស្សិតឆ្នាំមុនៗ

១.៦ សារសំខាន់នៃការស្រាវជ្រាវ

វិស័យធានារ៉ាប់រង គឺជាវិស័យមួយដែលកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង និងដើរតួយ៉ាងសំខាន់ ក្នុងការកសាងអនាគតដ៏ប្រសើរសម្រាប់ក្រុមគ្រួសារកម្ពុជា និង ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាពេលវែង ។ វិស័យធានារ៉ាប់រង ក៏ជាផ្នែកមួយដែលជួយដល់សេដ្ឋកិច្ចសហគមន៍ និងជួយការពារអាយុជីវិតប្រជាជន ។

ការសិក្សាស្រាវជ្រាវលើប្រធានបទក្រុមហ៊ុនធានារ៉ាប់រង សុវណ្ណភូមិឡាយហ្វី ពិតជាបានផ្តល់អត្ថ ប្រយោជន៍យ៉ាងជ្រាលជ្រៅ ចំពោះ អ្នកអាន និងអង្គភាព។ ការសិក្សាស្រាវជ្រាវទៅលើប្រធានបទដែល ទាក់ទង ជាមួយវិស័យធានារ៉ាប់រង និងឱ្យយល់ដឹងពីការរីចម្រើន នៃវិស័យធានារ៉ាប់រងកាន់តែច្បាស់ជាងមុន ស្គាល់ពីផលិតផលសេវាកម្ម អត្ថប្រយោជន៍ និងរចនាសម្ព័ន្ធគ្រប់គ្រង ព្រមទាំងយល់ដឹងពីយុទ្ធសាស្ត្រក្នុងការ វាយលុបទីផ្សារក៏ដូចជាទស្សនៈវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុន រួមទាំងការពិចារណាក្នុងការសម្រេចចិត្ត ប្រើប្រាស់សេវារបស់ក្រុមហ៊ុន ។ ចំពោះអង្គភាពវិញ ការស្រាវជ្រាវនេះនឹងធ្វើឱ្យអង្គភាពយល់ដឹងកាន់តែច្បាស់ ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន រួមទាំងបង្កើនយុទ្ធសាស្ត្រ និងផែនការថ្មីៗដើម្បីអភិវឌ្ឍន៍របស់

ក្រុមហ៊ុន។ ការសិក្សាស្រាវជ្រាវនេះ ក៏រួមចំណែកជួយឱ្យអ្នកមានចំណេះដឹងទាក់ទងវិស័យធានារ៉ាប់រង ព្រមទាំងក្រុមហ៊ុនធានារ៉ាប់រងផងដែរ។

សរុបមកការសិក្សាស្រាវជ្រាវនេះ ជាផ្នែកមួយជួយដល់អ្នកសិក្សាស្រាវជ្រាវ អង្គភាព និងអ្នកមានឱ្យ មានចំណេះដឹងបន្ថែមទៀត ទៅលើវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយ។

១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវចែកចេញជា ៥ ដំណាក់កាលដូចជា ៖

ជំពូកទី១ ៖ សេចក្តីផ្តើម

- លំនាំបញ្ហានៃការស្រាវជ្រាវ
- ចំណោទបញ្ហានៃការស្រាវជ្រាវ
- គោលបំណងនៃការស្រាវជ្រាវ
- ទំហំដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ
- វិធីសាស្ត្រនៃការស្រាវជ្រាវ
- សារៈសំខាន់នៃការស្រាវជ្រាវ
- រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

ជំពូកទី២ ៖ រំលឹកទ្រឹស្តី

- និយមន័យ និងទ្រឹស្តីពាក់ព័ន្ធដល់ប្រធានបទ
- លើកឡើងពីទស្សនៈនិងសម្តីរបស់អ្នកប្រាជ្ញ

ជំពូកទី៣ ៖ លទ្ធផលនៃការស្រាវជ្រាវ

- ស្ថានភាពទូទៅរបស់ក្រុមហ៊ុន
- ប្រវត្តិរបស់ក្រុមហ៊ុន
- បេសកកម្ម និងទស្សនៈវិស័យ
- រចនាសម្ព័ន្ធនៃការគ្រប់គ្រង
- ផលិតផល និងសេវាកម្ម
- តួនាទី និង ភារកិច្ច

ជំពូកទី៤ ៖ ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

- វិភាគលើចំណុចខ្លាំងរបស់ក្រុមហ៊ុន
- វិភាគលើចំណុចខ្សោយរបស់ក្រុមហ៊ុន

ជំពូកទី៥ ៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

- សេចក្តីសន្និដ្ឋាន
- អនុសាសន៍

ជំពូកទី២
រំលឹកប្រឹក្សា

ជំពូកទី២

អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង

២.១ លក្ខណៈទូទៅនៃក្រុមហ៊ុនធានារ៉ាប់រង

២.១.១ និយមន័យនៃការធានារ៉ាប់រង

ការធានារ៉ាប់រង គឺជាកិច្ចសន្យាដែលតំណាងដោយគោលនយោបាយ ដែលអ្នកកាន់ប័ណ្ណធានារ៉ាប់រង ទទួលបានការការពារផ្នែកហិរញ្ញវត្ថុ ឬសំណងប្រឆាំងនឹងការខាតបង់ពីក្រុមហ៊ុនធានារ៉ាប់រង។ ក្រុមហ៊ុនប្រមូលផ្តុំហានិភ័យរបស់អតិថិជន ដើម្បីធ្វើឱ្យការទូទាត់កាន់តែមានតម្លៃសមរម្យសម្រាប់អ្នកធានារ៉ាប់រង^១។

-ការធានារ៉ាប់រង គឺជាមធ្យោបាយការពារពីការបាត់បង់ផ្នែកហិរញ្ញវត្ថុ ដែលក្នុងការផ្លាស់ប្តូរថ្លៃសេវាកាតិកម្មយល់ព្រមផ្តល់សំណងដល់ភាគីផ្សេងទៀត ក្នុងករណីមានការបាត់បង់ ការខូចខាត ឬរបួសជាក់លាក់ណាមួយ^២។

-ការធានារ៉ាប់រងគឺជាវិធីមួយដើម្បីគ្រប់គ្រងហានិភ័យរបស់អ្នក^៣។

ក្នុងន័យច្បាប់ការធានារ៉ាប់រង គឺសំដៅលើការធ្វើការកិច្ចសន្យាពាណិជ្ជកម្មធានារ៉ាប់រងមួយ ដែលក្នុងនោះអ្នកត្រូវបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើសំណងដល់ការខូចខាត ការបាត់បង់ទ្រព្យសម្បត្តិដែលបង្កឡើងដោយគ្រោះថ្នាក់ ឬក៏ការធ្វើសំណងនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ របួស ពិការ មានជំងឺ ឬនៅពេលបុគ្គលនោះឈានដល់ការកំណត់ណាមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង។

២.១.២ ប្រវត្តិធានារ៉ាប់រង

ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ១៩៦៥ ប៉ុន្តែ ត្រូវបានរំខានដោយសាររបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥។ ការអភិវឌ្ឍនៃវិស័យនេះ បានចាប់ផ្តើមឡើងវិញនៅដើមទសវត្សរ៍១៩៩០ ជាមួយ និងបទប្បញ្ញត្តិគិតចេញដែលចាំបាច់ជាក់ស្តែងនៅពេលនោះ ក្នុងគោលបំណងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងដើម្បីធ្វើសំណងជូនជនរងគ្រោះ ចំពោះការខាតបង់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់ចៃដន្យនិងព្រឹត្តិការណ៍អាកសលផ្សេងៗទៀត ដែលអាចកើតមានឡើង។ ទោះជាយ៉ាងណាក៏ដោយ មុខងារពេញលេញនៃធានារ៉ាប់រងពេលគឺ៖ ធានារ៉ាប់រងទូទៅបានចាប់ផ្តើមជាមួយនឹងច្បាប់ធានារ៉ាប់រងនៅឆ្នាំ២០០០ និងបទបញ្ញត្តិមួយចំនួនទៀត ដែលបានដាក់ចេញក្នុងឆ្នាំបន្តបន្ទាប់។ ក្រុមហ៊ុនធានារ៉ាប់រងទើបចាប់ផ្តើមមានវត្តមាននៅទីផ្សារធានារ៉ាប់រងកម្ពុជាក្នុងឆ្នាំ២០១២ ប៉ុណ្ណោះ^៤។

២.១.៣ ទ្រឹស្តីធានារ៉ាប់រង

នៅក្នុងប្រទេសកម្ពុជាគេបែងធានារ៉ាប់រងជា២ផ្នែក គឺការធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងទូទៅ។

¹ <https://www.investopedia.com/terms/i/insurance.asp>

² Insurance - Wikipedia

³ What is insurance (fhi360.org)

⁴ យកមកពីឯកសារបណ្តាញលេខVAT13.162ថ្ងៃទី03/03/2024

ក.ការធានារ៉ាប់រង

ការធានារ៉ាប់រង បង្កើតឡើងដើម្បីផ្តល់ជូនប្រាក់ដល់មានសុវត្ថិភាពបំផុត ទៅកាន់ក្រុមគ្រួសាររបស់អ្នកនៅពេលដែលអ្នកបានលាចាកលោកទៅ ឬមួយក៏ពិការនៅកន្លែងណាមួយ។ ភាគច្រើនគេជ្រើសរើសយកការធានារ៉ាប់រងអាយុជីវិតមានការកំណត់។ វាងាយស្រួលក្នុងការផ្គត់ផ្គង់ ប៉ុន្តែវាធានារ៉ាប់រងចំពោះបុគ្គលិកនោះ ក្នុងរយៈពេលជាក់លាក់ណាមួយតែប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់ការធានារ៉ាប់រងអាយុជីវិតពេញលេញវិញ មានតម្លៃថ្លៃជាងធានារ៉ាប់រងជីវិតដែលមានរយៈពេលកំណត់ ប៉ុន្តែ វាផ្តល់នូវការធានារ៉ាប់រងគ្រប់ទាំងអស់ នៅក្នុងជីវិតរបស់អ្នក ហើយមានសុវត្ថិភាពក្នុងមួយជីវិតរបស់អ្នក។

ខ.ការធានារ៉ាប់រងទូទៅ

នៅប្រទេសយើងមានការធានារ៉ាប់រងទូទៅចំនួន៣ ប្រភេទដូចជា ៖

១.ការធានារ៉ាប់រងសុខភាព

ការធានារ៉ាប់រងសុខភាព ជាទូទៅរ៉ាប់រងទៅលើចំណាយខាងថ្នាំពេទ្យ ដែលទាក់ទងទៅនឹងបញ្ហាសុខភាពដែលបុគ្គលជួបប្រទះ។ វាមានគម្រោងជាច្រើន គឺជាទូទៅមានគោលការណ៍ ដែលរ៉ាប់រងទៅបុគ្គលចំពោះរយៈពេលកំឡុងមួយឆ្នាំពេញ ហើយរ៉ាប់រងតែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាសុខភាពតែប៉ុណ្ណោះ។

២.ការធានារ៉ាប់រងទៅលើទ្រព្យសម្បត្តិ

ការធានារ៉ាប់រងប្រភេទនេះរ៉ាប់រងចំពោះទ្រព្យសម្បត្តិរបស់បុគ្គលដែលត្រូវបានខ្ទេចខ្ទី ដោយសារភ្លើងឆេះ ទឹកលិច ចោរកាស ។ល។ ជាទូទៅ ម្ចាស់អាគារតែងតែទិញវ៉ាន់ដាដែលគេរឹមកនៅ។ នៅកម្ពុជាម្ចាស់អាគារទិញការធានារ៉ាប់រងប្រភេទនេះ ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ។

៣.ការធានារ៉ាប់រងឡាន

ការធានារ៉ាប់រងឡាន គឺមានការពេញនិយមបំផុតនៅប្រទេសកម្ពុជាយើង។ ដូចជា ពួកយើងបានឃើញ ហើយយថាគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសកម្ពុជាកើតឡើងជារៀងរាល់ថ្ងៃ ឡានជារបស់ដែលថ្លៃ។ ប្រសិនបើ ឡានរបស់អ្នកត្រូវបានគេលួច ឬមួយក៏ខ្ទេចខ្ទី នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ វាអាចជាថ្លៃនៅក្នុងការជួសជុល។ ការធានារ៉ាប់រងឡាន និងជំនួសនូវឡានថ្មីជូនអ្នកវិញនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍។

២.២ ផលិតផល និងសេវាកម្មក្រុមហ៊ុនធានារ៉ាប់រង

២.២.១ និយមន័យសេវាកម្ម

- សេវាកម្ម គឺជាផលិតផលអរូបិយ ដែលមិនអាចប៉ះបាន ឬស្លាប់បាន។
- សេវាកម្ម គឺជាផ្នែកដែលមិនមែនជារូបវន្ត និងអរូបិយនៃសេដ្ឋកិច្ចរបស់យើងផ្ទុយពីទំនិញដែលយើងអាចប៉ះ ឬដោះស្រាយបាន។
- សេវាកម្ម គឺជាប្រតិបត្តិការមួយដែលអាចគ្មានទំនិញរូបវន្តត្រូវបានផ្ទេរពីអ្នកលក់ទៅអ្នកទិញ^៥។

⁵ យកមកពីឯកសារបណ្តាស័យVAT13.162ថ្ងៃទី03/03/2024

២.២.២ ប្រភេទនៃការបង្កើតសេវាកម្ម

ពុំឃើញមានក្នុងវេនានុក្រមខ្មែរទេ ប៉ុន្តែតាមការស្រាវជ្រាវរបស់ខ្ញុំ ពាក្យថា សេវា គឺជាពាក្យចេញពី ភាសាអង់គ្លេស ឬភាសាបារាំង។ ចំណែកពាក្យខ្មែរវិញ គឺប្រហែលជាចេញពីពាក្យ សេវក សេវកៈ ឬសេវីក ដែលមានន័យថា អ្នកបម្រើ អ្នកចាំទទួលបម្រើ អ្នកគាល់បម្រើ បរិវារ។ សូមមើលក្នុងពាក្យ វេកជន សេវកា មាត្រទៀតផង។ ពាក្យនេះ ក៏ឃើញមាននៅក្នុងវេនានុក្រមខ្មែរ ក្នុងពាក្យ បច្ចាបរិចាកិច្ច បានបកប្រែចេញពី ភាសាបារាំង ដែលមានន័យថា កិច្ចបម្រើក្នុងពេលក្រោយ។ ដូច្នេះ បើយើងស្វែងរកប្រភពដើមនៃពាក្យនេះ ជា ភាសាខ្មែរ ខ្ញុំជឿថាប្រហែលជាចេញមកពីពាក្យ សេវក ដែលមានន័យថា ការបម្រើ ឬ កិច្ចបម្រើ ម្ល៉ោះហើយ បើសិនយើងបន្ថែម កម្ម មកទៀត ដែលក៏ជានាមកិរិយា សំព្វបញ្ជាក់ អំពីការធ្វើ ដំណើរ ដែរនោះ ពិតជាមាន នាមរហូតដល់ពីរ។ បើយើងចង់ប្រើជាពហុវចនៈ យើងអាចថែមពាក្យនានា ទាំងឡាយ ឬទាំងពួង ទើបប្រសើរ ត្រឹមត្រូវតាមភាសាខ្មែរយើង។ រីឯបើយើងពិនិត្យមើលក្នុងវេនានុក្រម អង់គ្លេស ខ្មែរវិញ យើងឃើញមានបក ប្រែតែមួយកន្លែងគត់ គឺបានបកប្រែថា សេវាយោធា ដែលអាចបកប្រែថាជា ការបម្រើយោធា ឬធ្វើយោធា^៦។

២.២.៣ ចំណាត់ថ្នាក់របស់សេវាកម្ម

ចំណាត់ថ្នាក់នៃសេវាកម្មរួមមាន ៖

- សេវាកម្មអាជីវកម្ម
- សេវាទំនាក់ទំនង
- សេវាសំណង់ និងវិស្វកម្ម
- សេវាចែកចាយ
- សេវាការអប់រំ
- សេវាបរិស្ថាន
- សេវាហិរញ្ញវត្ថុ
- សេវាទេសចរណ៍។

២.៣ អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង

២.៣.១ និយមន័យនៃអត្ថប្រយោជន៍

អត្ថប្រយោជន៍ គឺជាការកែលម្អដែលអាចវាស់វែងបាន ដែលត្រូវបានយល់ថាជាវិជ្ជមានដោយភាគី ពាក់ព័ន្ធមួយ ឬច្រើន ដែលកើតចេញពីការប្រើប្រាស់ផលិតផល (លទ្ធផល) របស់គម្រោង។^៧

អត្ថប្រយោជន៍ គឺជាអំណាចនៃទំនិញឬសេវាកម្មដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់ អតិថិជន^៨។

^៦<https://km.wikipedia.org/wiki/%E1%9E%9F%E1%9F%81%E1%9E%9C%E1%9E%B6%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98>

^៧ <https://sdz.elevio.help/en/articles/72-what-are-benefits>

^៨ <https://www.khsearch.com/qna/25982>

២.៣.២ អត្ថប្រយោជន៍ធានារ៉ាប់រង

សំដៅទៅលើការការពារហិរញ្ញវត្ថុ ដែលបណ្តាលមកពីការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ។ នៅក្នុងធានារ៉ាប់រងទូទៅ គេបែកចែកជាប្រភេទតូចៗផ្សេងទៀតរួមមាន៖ សេវាធានារ៉ាប់រងលើយានយន្តធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងវិស្វកម្ម ធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ។

ជាក់ស្តែង ធានារ៉ាប់រងអាចជួយបង្ការហានិភ័យបានច្រើនមែនទែន ហេតុនេះ ការទិញធានារ៉ាប់រងជាមធ្យោបាយមួយ ដ៏ល្អសម្រាប់គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុណាមួយ ដែលមិនអាចទាយទុកមុនបាន។ តួយ៉ាងរឿងនេះមិនគួររំលង ព្រោះថាបើមានធានារ៉ាប់រងមួយក្នុងដៃលោកអ្នកនឹងមាន៖ ការធានាហិរញ្ញវត្ថុ និងស្ថិរភាពជីវភាពប្រចាំថ្ងៃ និងអនាគតរបស់ក្រុមគ្រួសារ សន្តិភាពផ្លូវចិត្ត និងទំនុកចិត្ត មិនថាមានអ្វីកើតឡើងដោយ ចៃដន្យ ស្ថានភាពរស់នៅ ឬស្ថានភាពអាជីវកម្មនៅតែអាចបន្តដំណើរការ ដោយមានស្ថិរភាពបានសម្រេចគោលដៅ និងផែនការអនាគត ព្រោះអ្នកបានបង្កើតនូវសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុខ្លួនឯង គ្រួសារ និងកូនៗជាទីស្រឡាញ់រួចជាស្រេច។ សុខភាពល្អ ឬអាក្រក់មិនអាចព្រៀងទុកបានទេ ប៉ុន្តែយ៉ាងណាមិញ លោកអ្នកអាចចាប់ផ្តើមគិតគូរពីការការពារហានិភ័យនេះជាមុន តាមរយៈផលិតផលធានារ៉ាប់រង អាយុជីវិត ដែលមានកញ្ចប់ប្រាក់ជំនួយហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព។ ពិតណាស់ ក្នុងករណីដែលលោកអ្នកគ្មាន ឬមានថវិកាបម្រុងមិនគ្រប់គ្រាន់ លោកអ្នកនឹងប្រឈមមុខនឹងផលលំបាកជាច្រើនជាពិសេសទៅលើការចំណាយលើការព្យាបាលជំងឺតែម្តង។ ហេតុនេះ ការរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់ការព្យាបាលជំងឺ គឺជាជម្រើសដ៏ត្រឹមត្រូវ និងគួរតែមានការយកចិត្តទុកដាក់ ដើម្បីជួយឲ្យលោកអ្នកគេចផុតពីហានិភ័យខ្វះកញ្ចប់ថវិកា ក្នុងការព្យាបាលជំងឺឥតព្រៀងទុកនានា។ ប្រាកដណាស់ វិធីសាស្ត្រមួយ ដែលលោកអ្នកមិនអាចមើលរំលងបាន និងកំពុងតែក្លាយជានិន្នាការនាពេលបច្ចុប្បន្ន និងនៅពេលអនាគតនោះ គឺការប្រើប្រាស់កញ្ចប់សេវាធានារ៉ាប់រងដែលចំណាយតិច ប៉ុន្តែផ្តល់អត្ថប្រយោជន៍បច្ចុប្បន្នច្រើន^៩។

២.៣.៣ សារៈសំខាន់នៃធានារ៉ាប់រង

តម្លៃធានារ៉ាប់រង បានផ្តល់សន្តិភាពផ្លូវចិត្តកាន់តែខ្លាំង ប្រសិនបើអ្នកដឹងថាអ្នក និងមនុស្សជាទីស្រឡាញ់ របស់អ្នកមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុពីស្ថានភាពផ្សេងៗ ដែលមិនបានមើលឃើញទុកជាមុន។ ភាពមិនប្រាកដប្រជាក្នុងជីវិតអាចកើតឡើងនៅពេលណាមួយ ដូចជាការស្លាប់ដោយអកុសល ឬការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ។ ស្ថានភាពទាំងនេះ ក៏រាប់បញ្ចូលទាំងគ្រោះថ្នាក់ ឬការខូចខាតដល់យានយន្ត ទ្រព្យសម្បត្តិជាដើម។ ការទទួលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ នៃស្ថានភាពទាំងនេះអាចឆេះរន្ធចូលទៅក្នុងហោប៉ៅរបស់អ្នក។ អ្នកប្រហែលជា ត្រូវបញ្ចូលទៅក្នុងប្រាក់សន្សំរបស់អ្នក ឬប្រាក់ដែលរកបានដោយគ្រួសារអ្នក។ ដូច្នេះហើយ ចាំបាច់ត្រូវការការធានារ៉ាប់រងជាបន្ទាន់សម្រាប់អ្នក និងគ្រួសាររបស់អ្នកសម្រាប់ការធានារ៉ាប់រង និងការគាំទ្រផ្នែកហិរញ្ញវត្ថុត្រឹមត្រូវប្រឆាំងនឹងហានិភ័យទាំងអស់ដែលទាក់ទងនឹងជីវិត សុខភាព និងទ្រព្យសម្បត្តិរបស់អ្នក។ ការធានារ៉ាប់រងផ្តល់នូវស្ថិរភាពហិរញ្ញវត្ថុដល់គ្រួសារ និងជួយពួកគេគ្របដណ្តប់លើការចំណាយដូចជា ការអប់រំ ប្រាក់កម្ចី លំនៅដ្ឋាន គ្រឿងទេសនិងច្រើនទៀត។ វាក៏ធានា

⁹ <https://www.manulife.com.kh/km/insights/the-different-general-insurance-and-life-insurance.html>

បាននូវស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលស្ថានភាពដែលមិននឹកស្មានដល់ និងជួយរ៉ាប់រងថ្លៃព្យាបាល ការ
ខូចខាតទ្រព្យសម្បត្តិ និងការចំណាយស្រដៀងគ្នាផ្សេងទៀត¹⁰ ។

¹⁰ <https://www.iciiprulife.com/insurance/insurance-importance.htm>

ជំពូកទី៣
លទ្ធផលស្រាវជ្រាវ

ជំពូកទី៣

**អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង
សុវណ្ណភូមិឡាយហ្វ**

៣.១ ស្ថានភាពទូទៅនៃក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ

៣.១.១ ប្រភេទរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ

អំពីក្រុមហ៊ុន៖ ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិ ឡាយហ្វ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អិនវេសមេន ហ្វូលឌីង ភីអិលស៊ី (Canada Investment Holding PLC) ដែលមានទ្រព្យ សម្បត្តិសរុបជាង 8.89 ពាន់លានដុល្លារអាមេរិក និងជាកេរដំណែលតាំងពីឆ្នាំ 1991 ។ សុវណ្ណភូមិ ឡាយហ្វ គឺជា ក្រុមហ៊ុនវិនិយោគរួមគ្នារវាង ធនាគារ កាណាឌីយ៉ានិង ក្រុមហ៊ុនធានារ៉ាប់រងមឿងថៃ ឡាយហ្វ ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។

សុវណ្ណភូមិ ឡាយហ្វ ត្រូវបានផ្តល់អាជ្ញាប័ណ្ណពេញលេញ ជាក្រុមហ៊ុនធានារ៉ាប់រងដោយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ហើយបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៦ ។

ដោយមានការគាំទ្រយ៉ាងខ្លាំង ពីម្ចាស់ភាគហ៊ុនទាំងពីរបូករួមទាំងការកំណត់ទុក “អតិថិជនជា ចម្បង” ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់អតិថិជនកម្ពុជា។ សុវណ្ណភូមិ ឡាយហ្វ នឹងអភិវឌ្ឍ ផលិតផល និងសេវាកម្មយ៉ាងសមស្រប ដើម្បីបំពេញតម្រូវការជាក់លាក់របស់អតិថិជនកម្ពុជា ។

៣.១.២ ចក្ខុវិស័យ បេសកកម្ម គោលដៅ របស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ

ក. ចក្ខុវិស័យ

យើងខ្ញុំប្តេជ្ញាចិត្ត ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ ក្នុងការផ្តល់ជូនការ ការពារ និងសេវាកម្មល្អឥតខ្ចោះ ចំពោះអតិថិជនរបស់យើងខ្ញុំ តាមរយៈផលិតផលប្រកបដោយភាពច្នៃ ប្រឌិតខ្ពស់ ការប្រឹក្សាយោបល់បង្កប់ដោយវិជ្ជាជីវៈ ជាមួយនឹងសេវាកម្មអតិថិជនល្អឥតខ្ចោះ រួមទាំងបណ្តាញ ចែកចាយជាច្រើន ។

ខ. បេសកកម្ម

យើងខ្ញុំ ជាក្រុមហ៊ុនធានារ៉ាប់រងដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្ម ក៏ដូចជាអត្ថ ប្រយោជន៍ដ៏សមស្របសម្រាប់អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងសង្គមរបស់យើង ។

គ. គោលដៅ

គោលដៅចម្បងរបស់ក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ គឺការជួយដល់ប្រជាជនកម្ពុជាឱ្យបាន ច្រើន ដើម្បីឱ្យពួកគាត់មានសេចក្តីសុខផ្លូវចិត្ត ជាមួយនឹងផលិតផលធានារ៉ាប់រងដ៏សមស្រប ដែលបំពេញ តាមតម្រូវការការពារហិរញ្ញវត្ថុរបស់ពួកគាត់ ។

៣.២ ផលិតផល និងសេវាកម្ម ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ

៣.២.១ ផលិតផលរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ

១. SMILE ការពារកម្ចី

ការពារស្ថិរភាពហិរញ្ញវត្ថុគ្រួសាររបស់អ្នក។ ជាមួយក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វី ក្រុមគ្រួសារអ្នកនឹងអស់កង្វល់ពីបញ្ហាបំណុល ទោះបីជាមានគ្រោះអកុសលអ្វីកើតឡើងក៏ដោយ។

១.១.ការពារកម្ចីទិញផ្ទះ

ការពារកម្ចីទិញផ្ទះដោយបង់ចាប់ពី \$២៣.២០ (បង់តែមួយលើក)



➢លក្ខណៈផលិតផល

អាយុរបស់អ្នកត្រូវបានធានា	ចាប់ពី ១៨ ដល់ ៦០ឆ្នាំ
អាយុផុតកំណត់ធានា	៦៥ឆ្នាំ
ទឹកប្រាក់ធានា (ចំនួនកម្ចី)	ចាប់ពី \$៥,០០០
រយៈពេលនៃការធានា	ពី ១ឆ្នាំ ទៅ ១៥ ឆ្នាំ
របៀបបង់បុព្វលាភ	បង់តែមួយលើក
សម្រាប់តែអតិថិជនដែលមានកម្ចីទិញផ្ទះជាមួយ ធនាគារ កាណាឌីយ៉ា	


ឧទាហរណ៍៖ ក្នុងករណីអតិថិជនជ្រើសរើសយកចំនួនទឹកប្រាក់ធានាស្មើនឹងចំនួនទឹកប្រាក់កម្ចី និង រយៈពេលធានាស្មើនឹងរយៈពេលនៃការបង់រំលស់កម្ចីរបស់គាត់។

១.២.SMILE ការពារកម្ចីទិញផ្ទះ ឡាយហ្វី



➢ លក្ខណៈផលិតផល

អាយុរបស់អ្នកត្រូវបានធានា	ចាប់ពី ១៨ ដល់ ៦០ឆ្នាំ
អាយុផុតកំណត់ធានា	៦៥ឆ្នាំ
ទឹកប្រាក់ធានា (ចំនួនកម្ចីទិញផ្ទះ)	ចាប់ពី \$៥,០០០
រយៈពេលនៃការធានា	ពី ៥ឆ្នាំ ទៅ ១៥ ឆ្នាំ
របៀបបង់បុព្វលាភ	ជាប្រចាំឆ្នាំ ឆមាស ត្រីមាស ឬខែ
រយៈពេលបង់បុព្វលាភ = រយៈពេលនៃការធានា-(ដក) ២ឆ្នាំ	
សម្រាប់អតិថិជនគ្រប់រូបដែលមានកម្ចី	



ឧទាហរណ៍៖ ក្នុងករណីអតិថិជនជ្រើសរើសយកចំនួនទឹកប្រាក់ធានាស្មើនឹងចំនួនទឹកប្រាក់កម្ចី និង រយៈពេលធានាស្មើនឹងរយៈពេលនៃការបង់រំលស់កម្ចីរបស់គាត់ ។

១.៣.SMILE ការពារកម្ចីវេជ្ជាគ



ការពារកម្ចីអាជីវកម្មដោយបង់ចាប់ពី \$២៧.៥០ (បង់តែមួយលើក)

➢លក្ខណៈផលិតផល

អាយុរបស់អ្នកត្រូវបានធានា	ចាប់ពី ១៨ ឆ្នាំ ដល់ ៦០ឆ្នាំ
អាយុផុតកំណត់ធានា	៦៥ ឆ្នាំ
ទឹកប្រាក់ធានា(ចំនួនកម្ចីអាជីវកម្ម)	ចាប់ពី \$៥,០០០
រយៈពេលនៃការធានា	ពី ១ ឆ្នាំ ដល់ ១០ ឆ្នាំ
របៀបបង់បុព្វលាភ	បង់តែមួយលើក
សម្រាប់តែអតិថិជនមានកម្ចីអាជីវកម្មជាមួយ ធនាគារ កាណាឌីយ៉ា ។	

ឧទាហរណ៍៖ លោក ក អាយុ៣០ឆ្នាំ បានទិញ SMILE ការពារកម្ចីវិស្វាគមន៍ ជាមួយនឹងចំនួនទឹកប្រាក់ធានា \$ ៥,០០០ សម្រាប់រយៈពេល១០ឆ្នាំ ។


១.៤.ការពារកម្ចីអាជីវកម្ម

ការពារកម្ចីអាជីវកម្មដោយ បង់ចាប់ពី \$២៣.២០ (បង់តែមួយលើក)

➢លក្ខណៈផលិតផល

អាយុរបស់អ្នកត្រូវបានធានា	ចាប់ពី ១៨ ដល់ ៦០ ឆ្នាំ
អាយុផុតកំណត់ធានា	៦៥ឆ្នាំ
ទឹកប្រាក់ធានា(ចំនួនកម្ចីអាជីវកម្ម)	ចាប់ពី \$៥,០០០
រយៈពេលនៃការធានា	ពី ១ឆ្នាំ ទៅ ១៥ឆ្នាំ
របៀបបង់បុព្វលាភ	បង់តែមួយលើក
សម្រាប់តែអតិថិជនមានកម្ចីអាជីវកម្មជាមួយ ធនាគារ កាណាឌីយ៉ា	

ឧទាហរណ៍៖ ក្នុងករណីអតិថិជនជ្រើសរើសយកចំនួនទឹកប្រាក់ធានាស្មើនឹងទឹកប្រាក់កម្ចី និង រយៈពេលធានាស្មើនឹងរយៈពេលនៃការបង់រំលស់កម្ចីរបស់គាត់




១.៥.SMILE ការពារកម្ចីអាជីវកម្ម ឡាយប៊ី
ការពារកម្ចីអាជីវកម្ម ដោយបង់ចាប់ពី \$២២/ឆ្នាំ

➢លក្ខណៈផលិតផល

អាយុរបស់អ្នកត្រូវបានធានា	ចាប់ពី ១៨ ដល់ ៦០ឆ្នាំ
អាយុផុតកំណត់ធានា	៦៥ឆ្នាំ
ទឹកប្រាក់ធានា (ចំនួនកម្ចីអាជីវកម្ម)	ចាប់ពី \$៥,០០០
រយៈពេលនៃការធានា	ពី ៥ឆ្នាំ ទៅ ១៥ឆ្នាំ
របៀបបង់បុព្វលាភ	ជាប្រចាំឆ្នាំ ឆមាស ត្រីមាស ឬខែ
រយៈពេលបង់បុព្វលាភ = រយៈពេលនៃការធានា-(ដក)២ឆ្នាំ	
សម្រាប់អតិថិជនទូទៅដែលមានកម្ចី	

ឧទាហរណ៍៖ ក្នុងករណីអតិថិជនជ្រើសរើសយកចំនួនទឹកប្រាក់ធានាស្មើនឹងចំនួនទឹកប្រាក់កម្ចី និងរយៈ ។



២.SMILE គម្រោងការសិក្សា៖ការពារអនាគតការសិក្សាកូនរបស់អ្នក។ ជាមួយក្រុមហ៊ុន សុវណ្ណាកូមី ឡាយប៊ី អ្នកនឹងអស់កង្វល់ហិរញ្ញវត្ថុសម្រាប់ការសិក្សារបស់កូនៗ ទោះបីជាមានគ្រោះអកុសលអ្វីកើតឡើងក៏ដោយ។ ហើយគម្រោងសិក្សាមានដូចជា៖

២.១SMILE គម្រោងការសិក្សា ១៥/១៥

➢លក្ខណៈផលិតផល

អាយុរបស់អ្នកត្រូវបានធានា	ចាប់ពី ១៨ ដល់ ៥០ឆ្នាំ
ទឹកប្រាក់ធានា	ចាប់ពី \$៤,០០០
រយៈពេលនៃការធានា	១៥ ឆ្នាំ
របៀបបង់បុព្វលាភ	ប្រចាំឆ្នាំ ឆមាស ត្រីមាស ឬខែ

ចំនួនបុព្វលាភត្រូវបង់	ចាប់ពី \$២៦៩.៣២/ឆ្នាំ (១)
-----------------------	-----------------------------

(១) សម្រាប់ឪពុក ឬម្តាយដែលមានអាយុចន្លោះពី ១៨ ដល់ ៣០ឆ្នាំ ជាមួយនឹងទឹកប្រាក់ធានា \$៤,០០០

របៀបបង់បុព្វលាភ	បុព្វលាភត្រូវបង់
ប្រចាំឆ្នាំ	\$ ៦៩១.៧០
ប្រចាំឆមាស	\$ ៣៥៩.៧០
ប្រចាំត្រីមាស	\$ ១៨៦.៨០
ប្រចាំខែ	\$ ៦២.៩៤

២.២ SMILE គម្រោងការសិក្សា ១០/១០

➢ លក្ខណៈផលិតផល

អាយុរបស់អ្នកត្រូវបានធានា	ចាប់ពី ១៨ ដល់ ៥០ឆ្នាំ
ទឹកប្រាក់ធានា	ចាប់ពី \$៤,០០០
រយៈពេលនៃការធានា	១០ ឆ្នាំ
របៀបបង់បុព្វលាភ	ប្រចាំឆ្នាំ ឆមាសត្រីមាស ឬខែ
ចំនួនបុព្វលាភត្រូវបង់	ចាប់ពី \$៤០៨.៩៦/ឆ្នាំ (១)

(១) សម្រាប់ឪពុក ឬម្តាយដែលមានអាយុចន្លោះពី ១៨ ដល់ ៣០ឆ្នាំ ជាមួយនឹងទឹកប្រាក់ធានា \$៤,០០០

ឧទាហរណ៍៖ លោក ខ អាយុ៣០ឆ្នាំបានទិញ SMILE គម្រោងការសិក្សា ១០/១០ ដើម្បីការពារការសិក្សាកូនប្រុសរបស់លោកដែលមានអាយុ ៥ឆ្នាំជាមួយនឹងចំនួនទឹកប្រាក់ធានា \$១០,០០០ សម្រាប់រយៈពេល១០ឆ្នាំ ។

របៀបបង់បុព្វលាភ	បុព្វលាភត្រូវបង់
ប្រចាំឆ្នាំ	\$ ១,០៣៥.២០
ប្រចាំឆមាស	\$ ៥៣៨.៣០
ប្រចាំត្រីមាស	\$ ២៧៩.៥០
ប្រចាំខែ	\$ ៩៤.២០

២.៣.SMILE គម្រោងការសិក្សា ១៥/១០

➤លក្ខណៈផលិតផល

អាយុរបស់អ្នកត្រូវបានធានា	ចាប់ពី ១៨ ដល់ ៦០ឆ្នាំ
ទឹកប្រាក់ធានា	ចាប់ពី \$៣,០០០
រយៈពេលនៃការធានា	១៥ ឆ្នាំ
របៀបបង់បុព្វលាភ	ប្រចាំឆ្នាំ ឆមាស ត្រីមាស ឬខែ
ចំនួនបុព្វលាភត្រូវបង់	ចាប់ពី \$៣០៣.១៥/ឆ្នាំ (១)
អត្ថប្រយោជន៍នៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ទោះបីបណ្តាលមកពីជំងឺឬគ្រោះថ្នាក់ក៏ដោយ នឹងត្រូវបញ្ចប់នៅពេលអ្នកត្រូវបានធានាមានអាយុ ៧១ឆ្នាំ	

(១) សម្រាប់ឪពុក ឬម្តាយដែលមានអាយុចន្លោះពី ១៨ ដល់ ៣០ឆ្នាំ ជាមួយនឹងទឹកប្រាក់ធានា \$៣,០០០

ឧទាហរណ៍៖ លោក គ អាយុ៣០ឆ្នាំបានទិញ SMILE គម្រោងការសិក្សា ១៥/១០ ដើម្បីការពារការសិក្សាកូនប្រុសរបស់លោកដែលមានអាយុ ៣ឆ្នាំជាមួយនឹងចំនួនទឹកប្រាក់ធានា \$១០,០០០ សម្រាប់ការការពាររយៈពេល១៥ឆ្នាំ ។

របៀបបង់បុព្វលាភ	បុព្វលាភត្រូវបង់
ប្រចាំឆ្នាំ	\$ ១០៣៤.៣០
ប្រចាំឆមាស	\$ ៥៣៧.៨០
ប្រចាំត្រីមាស	\$ ២៧៩.៣០
ប្រចាំខែ	\$ ៩៤.១២

៣.SMILEដំណោះស្រាយជីវិត

➤លក្ខណៈផលិតផល

អាយុ	១៨ - ៥០ ឆ្នាំ
រយៈពេលនៃការធានា	៥ ឆ្នាំ
រយៈពេលបង់បុព្វលាភ	៥ ឆ្នាំ
របៀបបង់បុព្វលាភ	ប្រចាំខែ និង ប្រចាំឆ្នាំ

៤. SMILE Flexi សន្សំ

គឺជាផលិតផលសន្សំ និងការការពារមួយបង្កើតឡើងជាពិសេសសម្រាប់អតិថិជនដែលមានបំណងទទួលបានការការពារ និងការសន្សំ ដើម្បីបំពេញតម្រូវការ ឬគ្រោងហិរញ្ញវត្ថុ

SMILE SUPER ការពារ & សន្សំ ១៥/១៥ ទទួលបានការការពាររហូតដល់ 400%

*សម្រាប់ទីប្រឹក្សាសេវាកម្មហិរញ្ញវត្ថុ

បានទាំងសន្សំ បានទាំងការពារ

តើអ្វីទៅជា

SMILE Flexi សន្សំ

គឺជាផលិតផលសន្សំ និងការការពារមួយពីក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ទ៊ី ក៏អិលស៊ី ដែលកាលកំណត់នៃបណ្ណសន្យារ៉ាប់រងមានភាពបត់បែន ។ ផលិតផលនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អតិថិជនដែលមានបំណងទទួលបានការការពារ និងការសន្សំ ដើម្បីបំពេញតម្រូវការ ឬគ្រោងហិរញ្ញវត្ថុណាមួយនាពេលអនាគត ។

➤លក្ខណៈផលិតផល

អាយុរបស់អ្នកដែលត្រូវបានធានា	ចាប់ 5 ឆ្នាំ ដល់ 55 ឆ្នាំ
អាយុផុតកំណត់នៃការធានា	65 ឆ្នាំ
ទឹកប្រាក់ដែលត្រូវបានធានា	ចាប់ពី \$5,000 ឡើងទៅ
រយៈពេលធានារ៉ាប់រង	10 ឆ្នាំ ដល់ 20 ឆ្នាំ
រយៈពេលបង់បុព្វលាភរ៉ាប់រង	ស្មើនឹងរយៈពេលធានារ៉ាប់រង
របៀបបង់បុព្វលាភរ៉ាប់រង	ប្រចាំ ខែ ត្រីមាស ឆមាស ឬឆ្នាំ
ក្នុងករណីដែលអ្នកដែលត្រូវបានធានាជាអតិថិជនដែលមានអាយុក្រោម 18 ឆ្នាំ ឪពុកម្តាយ ឬអាណាព្យាបាលត្រូវតែមានបណ្ណសន្យារ៉ាប់រងអាយុជីវិតមួយយ៉ាងតិច ជាមួយនឹងទឹកប្រាក់ដែលត្រូវបានធានាយ៉ាងតិចស្មើនឹងទឹកប្រាក់ដែលត្រូវបានធានានៃបណ្ណសន្យារ៉ាប់រងនេះ ។	

៣.២.២ សេវាកម្មរបស់ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វ

១ .ស្វែងរកមន្ទីរពេទ្យដែលជាដៃគូ

•មន្ទីរពេទ្យបាងកកត្រាត

មន្ទីរពេទ្យបាងកកត្រាត ជាគ្លីនិកឯកជនឯកជន ដែលមានអាសយដ្ឋានអាសយដ្ឋាននៅផ្ទះលេខ៣៧៦
ផ្លូវ 2 Sukhumwit Road Wangkrajae, Muangtrat, Trat ។ 23000 ប្រទេសថៃ ។

•មន្ទីរពេទ្យចន្ទាបុរី

25/14 ផ្លូវថាណៃ, Watmai, Muang, Chanthaburi 22000, Thailand.

•មន្ទីរពេទ្យថាណៃថៃ

364/1 Thanon Si Ayutthaya, Khwaeng Thanon Phaya Thai, Khet Ratchathewi, Krung Thep Maha Nakhon 10400, Thailand.

•មន្ទីរពេទ្យថាណៃថៃ

Phyathai 2 Hospita Co., Ltd. #943 Phahonyothin Rd, Khwaeng Phaya Thai, Khet Phaya Thai, Bangkok 10400, Thailand.

•មន្ទីរពេទ្យ Paolo

670/1, ផ្លូវ Phaholyothin, Samsen-nai, Phayathai, Bangkok 10400, Thailand.

•មន្ទីរពេទ្យជេត្តាពេញ

ផ្លូវជាតិលេខ១ ភូមិតាម្លូ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

•មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្លឹសង្ឃឹម

ផ្លូវ១៣៤ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

•មន្ទីរពេទ្យកណ្តាល

ផ្ទះលេខ 82A ផ្លូវ 154 (តេជោជាំឱន) សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេស
កម្ពុជា ។

•មន្ទីរពេទ្យព្យាបាលចិន្តា

ផ្ទះលេខ 8 ផ្លូវ 39 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

•គ្លីនិកខេមា

ផ្ទះលេខ១៨ ផ្លូវ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

•មន្ទីរពេទ្យព្យាបាលអន្តរជាតិខេមា

ផ្ទះលេខ២២៨ ផ្លូវ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

•មន្ទីរពេទ្យប៉ាស៊ីហ្វិក PP

ផ្ទះលេខ៩៩ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

•គ្លីនិកព្រះនាង

ផ្ទះលេខ៩៩ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ជា ។

•ក្រុមហ៊ុន Royal Phnom Penh International HP

អគារ 888 សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

•មន្ទីរពេទ្យស្វាយ

ផ្ទះលេខ 50-52 ផ្លូវ 172 សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

•Raffle Medical Phnom Penh Clinic

ផ្ទះលេខ 161 ផ្លូវ 51 (ប៉ាស្ទ័រ) សង្កាត់បឹងរាំង ខណ្ឌដូនពេញ 12211 ភ្នំពេញ ព្រះរាជាណាចក្រ
កម្ពុជា ។

• ភ្នំនឹក លី ស្រី (ភ្នំពេញ)

ផ្ទះលេខ 339A/B/C, ផ្លូវ 163, សង្កាត់ ទួលទំពូង II, ខណ្ឌ ចំការមន 12311, ភ្នំពេញ, កម្ពុជា ។

• ភ្នំនឹក លី ស្រី (សៀមរាប)

ផ្ទះលេខ 113 ផ្លូវលេខ 6 ក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា ។

•មន្ទីរពេទ្យអន្តរជាតិយ៉ាងអង្គរ

ផ្លូវជាតិលេខ 6, ភូមិ កសេកាម, ឃុំ ស្រែងា, ក្រុង សៀមរាប, ខេត្តសៀមរាប, កម្ពុជា ។

• ត្រីនិកនាគរេត

ផ្ទះលេខ ០៨, ផ្លូវលោកតានឿ, សង្កាត់សាលាកំរើក, ក្រុងសៀមរាប, ខេត្តសៀមរាប, ប្រទេសកម្ពុជា ។

•មន្ទីរពហុព្យាបាលផ្សារក្រោម

ផ្ទះលេខ ១៤៣ ភូមិវិហារចិន សង្កាត់ដូងក្របី ក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា ។

២.ពិនិត្យសុខភាពជួយឲ្យជីវិតគ្មានហានិភ័យ



ប្រភព :ទំនាក់ទំនងមកយើង



៣. ទម្រង់ទាមទារសំណង



ផ្នែកទី១ (ព័ត៌មានផ្តល់ដោយអ្នកទទួលបាន ឬ ទាហានស្របច្បាប់)
Part 1 (Information provided by beneficiary or legal heir)

សេចក្តីអះអាងរបស់អ្នកទទួលបាន / Declaration of Beneficiary
ពាក្យស្នើសុំទាមទារសំណងករណីមរណភាព / Death Claim Request Form

យោងទៅលើបញ្ជីសន្យារ៉ាប់រងលេខ/According to the insurance policy no.....

1. ឈ្មោះពេញរបស់អ្នកត្រូវបានធានារ៉ាប់រង/Insured's Full Name.....
លេខអត្តសញ្ញាណប័ណ្ណ/ID No.....
ឈ្មោះពេញពីមុនរបស់អ្នកត្រូវបានធានារ៉ាប់រង/Former Full name.....
2. ថ្ងៃខែឆ្នាំកំណើតរបស់អ្នកត្រូវបានធានារ៉ាប់រង/Date of Birth of the Insured.....
ទីកន្លែងកំណើតរបស់អ្នកត្រូវបានធានារ៉ាប់រង/Place of Birth of the insured.....
3. កាលបរិច្ឆេទមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង/Date of Death of the insured.....
ទីកន្លែងមរណភាព/Place of Death.....
4. មុខរបរមុនពេលមរណភាព/Occupation before death.....
ទីកន្លែងធ្វើការ/Workplace.....
5. មូលហេតុនៃមរណភាព/Cause of Death.....
6. មុនពេលទទួលបានមរណភាព អ្នកត្រូវបានធានារ៉ាប់រងធ្លាប់ទទួលបានការព្យាបាលផ្នែកវេជ្ជសាស្ត្រពីមន្ទីរពេទ្យ/គ្លីនិក ឬកន្លែងផ្សេងទៀតដូចមានព័ត៌មានលម្អិតខាងក្រោម/Before death, the insured person used to receive medical treatment from hospital/clinic or others as detailed below

ជំងឺ ឬស្ថានភាព/ Disease or Condition	កាលបរិច្ឆេទព្យាបាល/ Date of Treatment	ឈ្មោះវេជ្ជបណ្ឌិត/ Name of Physician	ឈ្មោះមន្ទីរពេទ្យ/គ្លីនិក/ Name of Hospital/Clinic

7. តើអ្នកត្រូវបានធានារ៉ាប់រងធ្លាប់ផ្លាស់ទីលំនៅ ឬកន្លែងធ្វើការមុនពេលទទួលបានមរណភាព?/Has the insured ever moved to other resident location or workplace before death? ☐ មិនធ្លាប់/No ☐ ធ្លាប់/Yes (ប្រសិនបើធ្លាប់ សូមបញ្ជាក់លម្អិត/If Yes, please specify)
8. តើអ្នកត្រូវបានធានារ៉ាប់រងមានបញ្ជីសន្យារ៉ាប់រងពីក្រុមហ៊ុនដទៃផ្សេងទៀតឬទេ?/Has the insured held other policies with other companies? ☐ មិនមាន/No ☐ មាន/Yes បើមានសូមបញ្ជាក់លម្អិត/If yes please specify

ក្រុមហ៊ុន/ Company	បញ្ជីសន្យារ៉ាប់រងលេខ/ Insurance Policy No	កាលបរិច្ឆេទបញ្ជីសន្យារ៉ាប់រង មានសុពលភាព/ Policy Effective Date	ចំនួនទឹកប្រាក់ធានា រ៉ាប់រង/ Sum Assured

9. អាសយដ្ឋានទំនាក់ទំនងរបស់អ្នកទទួលបាន/ទាយាទស្របច្បាប់/Mailing address of the Beneficiary/Legal Heir

លេខទូរស័ព្ទ/ Mobile phone.....

(ក្រុមហ៊ុនរក្សាសិទ្ធិផ្តល់ព័ត៌មានលទ្ធផលតាមរយៈទូរស័ព្ទតែមួយលេខ/The Company reserves the right to inform the result to only 1 mobile phone number)

10. វិធីសាស្ត្រក្នុងការទូទាត់សំណង/ Method for claim payment

☐ ទូទាត់តាមរយៈមូលប្បទានប័ត្រ/ By Cheque

☐ ផ្ញើតាមរយៈធនាគារ/ By Bank transfer

ឈ្មោះម្ចាស់គណនី/ Account owner:	លេខគណនី/ Account number:
នៅធនាគារ/ At Bank:	ឈ្មោះសាខា/ Branch name:
ខេត្ត ក្រុង/ Province/ City:	

☐ ផ្ញើតាមរយៈតារាង/ Dara Pay Transfer

ឈ្មោះម្ចាស់គណនី/ Account owner:	លេខគណនី/ Account number:
លេខទូរស័ព្ទ/ Phone Number:	ខេត្ត ក្រុង/ Province/ City:

☐ ផ្សេងទៀត/ Others.....

សេចក្តីអះអាង និងអនុញ្ញាតបង្ហាញពីប្រវត្តិវេជ្ជសាស្ត្រ/Declaration and Authorization of Medical History Disclosure

ខ្ញុំសូមបញ្ជាក់ថាសេចក្តីអះអាងខាងលើគឺពិតជាត្រឹមត្រូវគ្រប់យ៉ាង។ តាមរយៈពាក្យស្នើសុំនេះ ខ្ញុំយល់ព្រមឲ្យវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យ ឬគ្លីនិក ដែលបាន ឬ ធ្លាប់បានព្យាបាលអ្នកដែលទទួលមរណភាព បង្ហាញពីប្រវត្តិព្យាបាលផ្នែកវេជ្ជសាស្ត្រ ឬព័ត៌មានពិស្តារផ្សេងទៀតដែលទាក់ទងជាមួយការព្យាបាល និង លទ្ធផលពិនិត្យសុខភាពទៅឲ្យក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វី អ៊ីសូរីនស៊ីអិលស៊ី ហើយខ្ញុំអនុញ្ញាតឲ្យក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វី អ៊ីសូរីនស៊ី អ៊ីអិលស៊ី ឬភ្នាក់ងាររបស់ក្រុមហ៊ុន ដើរតួជាអ្នកតំណាងស្របច្បាប់ដើម្បីចាត់ការតាមនីតិវិធី និងធ្វើការទំនាក់ទំនងដើម្បីទទួលបានប្រវត្តិវេជ្ជសាស្ត្រ ដូចដែលបានរៀបរាប់ខាងលើ ពីគ្រូពេទ្យព្យាបាល ឬមន្ទីរពេទ្យ ឬគ្លីនិកណាមួយ ដែលបាន ឬធ្លាប់បានព្យាបាលអ្នកដែលទទួលមរណភាព ដែលទង្វើនេះ នឹងចាត់ទុកដូចជាទង្វើដែលខ្ញុំធ្វើឡើងដោយខ្លួនឯងគ្រប់ប្រការទាំងអស់។ ការថតចម្លងនៃទម្រង់សេចក្តីអនុញ្ញាតនេះ ត្រូវទទួលស្គាល់ថាមានសុពលភាព និងពេញលេញគ្រប់លក្ខខណ្ឌស្មើនឹងច្បាប់ដើម។

I hereby certify that the above statement is truthful in all aspects. With this form, I hereby give consent to the attending physician(s) or hospital(s) or any clinic(s) that has or had provided the deceased with medical treatment to disclose the medical treatment history or other details pertaining to the treatment and health check result to Sovannaphum Life Assurance Plc., and I authorize Sovannaphum Life Assurance Plc. or agent of the Company to act as legal representative to proceed and contact to receive the afore-mentioned medical history from attending physician(s) or hospital(s) or any clinic(s) that has or had provided the deceased with medical treatment as if they were my own actions in all aspects. A photocopy of this authorization is regarded as equality effective and complete as the original.

អ្នកទទួលបាន/ទាយាទស្របច្បាប់/The Beneficiary/Legal Heir

អ្នកតំណាងស្របច្បាប់ក្នុងករណីអ្នកទទួលបាន ឬទាយាទស្រប ច្បាប់ជាអនីតិជន

Legal Representative in case the beneficiary or legal heir is minor

ហត្ថលេខា/Signature.....

ហត្ថលេខា/Signature.....

ឈ្មោះពេញ/Full name.....

ឈ្មោះពេញ/ Full name

កាលបរិច្ឆេទ/Date.....

កាលបរិច្ឆេទ/Date.....

សាក្សី/Witness

ហត្ថលេខា/Signature.....

ឈ្មោះពេញ/Full name.....

កាលបរិច្ឆេទ/Date.....

VERSION 05_DC-CU-1019



លិខិតផ្ដេរសិទ្ធិនិយល់ព្រមបង្ហាញព័ត៌មានដែលទាក់ទងនឹងប្រវត្តិវេជ្ជសាស្ត្រ

ធ្វើនៅ.....
កាលបរិច្ឆេទ.....

តាមរយៈលិខិតនេះខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....អាយុ.....ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ.....ផ្លូវលេខ.....
ឃុំ / សង្កាត់.....ស្រុក / ខណ្ឌ.....ខេត្ត / ក្រុង.....ប្រទេស..... កាន់
អត្តសញ្ញាណប័ណ្ណលេខ.....ដែលត្រូវជា

- ☐ អ្នកដាក់ពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត ឬអ្នកត្រូវបានធានារ៉ាប់រង
- ☐ អ្នកតំណាងស្របច្បាប់ ឬអាណាព្យាបាលស្របច្បាប់របស់អ្នកដាក់ពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត ឬអ្នកត្រូវបានធានារ៉ាប់រង (ក្នុងករណីអ្នកដាក់ពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត ឬអ្នកដែលត្រូវបានធានាជាអនីតិជន)
- ☐ អ្នកទទួលផលនៃបណ្ណសន្យារ៉ាប់រង
- ☐ អ្នកតំណាងស្របច្បាប់ ឬអាណាព្យាបាលស្របច្បាប់របស់អ្នកទទួលផលនៃបណ្ណសន្យារ៉ាប់រង (ក្នុងករណីអ្នកទទួលផលជាអនីតិជន)
- ☐ អ្នកស្នងមរតកស្របច្បាប់របស់អ្នកដែលត្រូវបានធានា

យល់ព្រមផ្តល់សិទ្ធិដល់វេជ្ជបណ្ឌិត ឬមន្ទីរពេទ្យ ឬគ្លីនិកណាដែលធ្លាប់ពិនិត្យសុខភាព ឬផ្តល់ការព្យាបាលដល់ខ្ញុំបាទ/នាងខ្ញុំ ឬ.....
(ឈ្មោះអ្នកត្រូវបានធានារ៉ាប់រង) កាន់អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែន លេខ..... ដើម្បីបង្ហាញពីប្រវត្តិព្យាបាល ឬព័ត៌មានផ្សេងទៀតដែល
ទាក់ទងនឹងការព្យាបាល និងលទ្ធផលពិនិត្យសុខភាពរបស់ខ្ញុំ ហើយព្រមទាំងអនុញ្ញាតឱ្យក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ អ៊ីស៊ុរ៉ាន់ស៍ ភីអិលស៊ី និងអ្នកតំណាងក្រុមហ៊ុន
ធ្វើជាអ្នកតំណាងស្របច្បាប់របស់ខ្ញុំបាទ/នាងខ្ញុំក្នុងការទទួលយកនូវព័ត៌មានអំពីប្រវត្តិវេជ្ជសាស្ត្រខាងលើពីវេជ្ជបណ្ឌិត ឬបុគ្គលដែលពាក់ព័ន្ធ។ ខ្ញុំសូមទទួលខុសត្រូវ
ចំពោះសកម្មភាពទាំងឡាយណាដែលអនុវត្តដោយបុគ្គលដែលទទួលបានការផ្តល់សិទ្ធិពីខ្ញុំបាទ/នាងខ្ញុំ ដែលទង្វើនេះ នឹងបាត់ទុកដូចជាទង្វើដែលខ្ញុំធ្វើឡើងដោយខ្លួន
ឯងគ្រប់ប្រការទាំងអស់ដែលមានហត្ថលេខាជាភស្តុតាង។ ការថតចម្លងនៃទម្រង់សេចក្តីអនុញ្ញាតនេះ ត្រូវទទួលស្គាល់ថាមានសុពលភាព និងពេញលេញគ្រប់
លក្ខខណ្ឌស្មើនឹងច្បាប់ដែរ។

ខ្ញុំបាទ/នាងខ្ញុំ សូមទទួលខុសត្រូវទាំងស្រុងចំពោះការជំទាស់ ឬការបដិសេធទាំងឡាយណាដែលធ្វើឡើងដោយ អ្នកទទួលផល ឬបុគ្គលផ្សេងទៀតទៅលើ
ការផ្តល់សិទ្ធិ និងយល់ព្រមបង្ហាញព័ត៌មានដែលទាក់ទងនឹងការព្យាបាលវេជ្ជសាស្ត្រនេះ។

អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ទីប្រឹក្សាធានារ៉ាប់រង ឬអ្នកតំណាងក្រុមហ៊ុនសុវណ្ណភូមិ ឡាយហ្វ អ៊ីស៊ុរ៉ាន់ស៍ ភីអិលស៊ី

ហត្ថលេខា..... ហត្ថលេខា.....
ឈ្មោះពេញ..... ឈ្មោះពេញ.....

សាក្សី..... សាក្សី.....

ហត្ថលេខា..... ហត្ថលេខា.....
ឈ្មោះពេញ..... ឈ្មោះពេញ.....



Power of Attorney and Consent for the Disclosure of Information Related to Medical History

Written at

Date:

With this letter, Iage.....years old

Reside at.....Street.....Commune/Sangkat.....

District/Khan.....Province/City.....Country.....

ID Card No.acting as

- ☐ Life insurance applicant/insured
- ☐ Legal representative or legal guardian of life insurance applicant or insured (in case life insurance applicant or insured is a minor)
- ☐ Beneficiary of the insurance policy
- ☐ Legal representative or legal guardian of beneficiary of the insurance policy (in case beneficiary is a minor)
- ☐ Legal heir of insured

agree to give consent to the attending physician or hospital or any clinic that used to perform health checkup or provide medical treatment for me or (Insured Name) hold ID Card/Passport No.to disclose medical history or health related information and health checkup result, and authorize Sovannaphum Life Assurance Plc. or representative of the company to act as legal representative on my behalf in receiving the afore-mentioned medical history from the attending physician or related officer. I hereby accept responsibilities for any action performed by the authorized person on my behalf as if they were my own action in all aspects and give signature as proof. A photocopy or copy of this authorization is regarded as equally effective and complete as the original.

I am fully responsible for any objection or rejection made by beneficiary or any other person on this power of attorney and consent for the disclosure of information related to medical history.

Insured/ Beneficiary

Bank Staff/ Sovannaphum Life Assurance Plc. representative

Signature:.....

Signature:.....

Full name:.....

Full name:.....

Witness

Witness

Signature:.....

Signature:.....

Full name.....

Full name:.....



កាលបរិច្ឆេទ/ Date

បណ្ណសន្យារ៉ាប់រងលេខ/ Policy number

លិខិតយល់ព្រមរបស់អ្នកទទួលផល ឬទាហានក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន/

Consent Letter of Beneficiary or Heir to Disclose Personal Data

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ/ I am Mr/Mrs/Ms..... ឈ្មោះជាអក្សរឡាតាំង/ Name in Latin ដូចបញ្ជាក់នៅលើ
ឯកសារ/ as specified on document.....លេខ/No..... ជាអ្នកទទួលផល/ទាហានរបស់បណ្ណសន្យារ៉ាប់រងខាង
លើ យល់ព្រមឲ្យក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ អីស៊ុរ៉ង់ស៊ី ភីអិលស៊ី បង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំបាទ/ នាងខ្ញុំជូនក្រុមហ៊ុនធានារ៉ាប់រងផ្សេង
ទៀត ឬក្រុមហ៊ុនធានារ៉ាប់រងបន្តរបស់ក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ អីស៊ុរ៉ង់ស៊ី ភីអិលស៊ី ឬអង្គភាពផ្លូវច្បាប់ ឬអ្នកជំនាញឯកទេសផ្នែកវេជ្ជសាស្ត្រ
សម្រាប់ឲ្យក្រុមហ៊ុនធានារ៉ាប់រង ធ្វើការវាយតម្លៃ ឬការទូទាត់សំណងដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង ឬប្រើប្រាស់តាមផ្នែក វេជ្ជសាស្ត្រ ។/
who is the Beneficiary/ Heir of above mentioned Policy hereby give my consent to Sovannaphum Life Assurance PLC. to disclose my
personal information to other insurance companies or its reinsurance company or legal authority or medical profession personnel
for the Company's claim assessment or contractual claim payment or medical use.

**ហត្ថលេខា និងស្នាមមេដៃ ព្រមទាំងឈ្មោះរបស់
អ្នកទទួលផល/ទាហាន/**
Signature and Thumbprint, and Name of the Beneficiary/Heir

ហត្ថលេខា និងស្នាមមេដៃ/ Signature and Thumbprint

.....

ឈ្មោះពេញ/ Full name

កាលបរិច្ឆេទ/ Date.....

ហត្ថលេខា ឬស្នាមមេដៃ និងឈ្មោះរបស់សាក្សី/
Signature or Thumbprint, and Name of the Witness

ហត្ថលេខា/ Signature.....

ឈ្មោះពេញ/ Full name.....

កាលបរិច្ឆេទ/ Date.....



ផ្នែកទី២ (ព័ត៌មានផ្តល់ដោយវេជ្ជបណ្ឌិត)
Part 2 (Information provided by physician)

**សេចក្តីអះអាងរបស់វេជ្ជបណ្ឌិត ក្នុងករណីអ្នកដែលត្រូវបានធានាទទួលមរណភាព/
Declaration of Physician in case of Insured's Death**

យោងទៅលើបញ្ជីសន្យារ៉ាប់រងលេខ/According to the Insurance Policy No.....

ឈ្មោះពេញរបស់អ្នកត្រូវបានធានារ៉ាប់រង/Insured's Full Name.....

អត្តសញ្ញាណប័ណ្ណលេខ/ID No.....

A. ព័ត៌មានពីមរណភាព/Information of Death

1. តើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារមូលហេតុអ្វី?/What is the cause of the insured's death?

- ☐ ធ្វើអត្តឃាត/Suicide ☐ ត្រូវបានគេធ្វើឃាត/Being Murdered ☐ គ្រោះថ្នាក់/Accident ☐ ជំងឺ/illness
- ☐ មូលហេតុមិនច្បាស់លាស់/Unknown cause

2. មូលហេតុនៃមរណភាព/Cause of Death

មូលហេតុ/Cause	ជំងឺ/ស្ថានភាព/Disease/Condition	កាលបរិច្ឆេទចាប់ផ្តើម ឬការព្យាបាលរហូតដល់មរណភាព/ Date of Onset/Treatment until Death
☐ មូលហេតុផ្ទាល់/Direct cause		
☐ មូលហេតុបន្ទាប់បន្សំ Complication/Secondary cause		
☐ មូលហេតុចម្បង Underlying cause		
☐ ជំងឺ ឬស្ថានភាពផ្សេងៗដែលបណ្តាលឲ្យទទួលមរណភាព/Other disease/condition contributing to death		

3. តើមានការធ្វើកោសល្យវិច័យឬទេ?/Was an autopsy performed? ☐ មិនមាន/No ☐ មាន/Yes

លទ្ធផលនៃការធ្វើកោសល្យវិច័យបានបង្ហាញ/Autopsy result revealed.....

បរិមាណជាតិអាលកុលរកឃើញក្នុងឈាម/Amount of alcohol found in blood.....

សារធាតុញៀនផ្សេងៗដែលរកឃើញ/Other addictive substances found.....

B. ប្រវត្តិផ្នែកវេជ្ជសាស្ត្រ/Medical History

មុនពេលទទួលបានមរណភាព អ្នកត្រូវបានធានារ៉ាប់រងធ្លាប់ទទួលបានការព្យាបាលផ្នែកវេជ្ជសាស្ត្រពីមន្ទីរពេទ្យ/គ្លីនិក ឬកន្លែងផ្សេងទៀតដូចមាន
ព័ត៌មានលម្អិតខាងក្រោម/Before death, the insured used to receive medical treatment from this hospital/clinic or others as detailed
below.

ជំងឺ ឬលក្ខខណ្ឌ/ Disease or Condition	កាលបរិច្ឆេទព្យាបាល/ Date of Treatment	ឈ្មោះវេជ្ជបណ្ឌិត/ Name of Physician	ឈ្មោះមន្ទីរពេទ្យ/គ្លីនិក/ Name of Hospital/Clinic

ខ្ញុំសូមបញ្ជាក់ថា សេចក្តីអះអាងដូចមានបញ្ជាក់ខាងលើ គឺជាការពិតត្រឹមត្រូវគ្រប់យ៉ាង/I hereby certify that the above statement is truthful in all
aspects.

ហត្ថលេខា និងត្រាបេសមន្ទីរពេទ្យ ឬគ្លីនិក/Signature and hospital/clinic seal

ឈ្មោះគ្រូពេទ្យ/Attending Physician

អាជ្ញាប័ណ្ណវេជ្ជសាស្ត្រលេខ/Medical License No.....

ឈ្មោះមន្ទីរពេទ្យ ឬគ្លីនិក/Hospital/Clinic's name.....

កាលបរិច្ឆេទផ្តល់ព័ត៌មាន/Date of Information Submission.....

លេខទូរស័ព្ទ/ Tel. No.....

ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់សាកសួរព័ត៌មានបន្ថែម សូមធ្វើការទាក់ទងមកកាន់ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ័រ អ៊ីស្យូនស៍ ភីអិលស៊ី
តាមរយៈលេខទូរស័ព្ទដែលមិនគិតថ្លៃ ១៨០០ ២១ ២២ ។

If you have any inquiry or would like additional details, please contact Sovannaphum Life Assurance Plc. via toll-free number 1800 21 22.

៣.៣ អត្ថប្រយោជន៍របស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ

៣.៣.១ អត្ថប្រយោជន៍ផ្តល់ឱ្យអតិថិជន

•អត្ថប្រយោជន៍ដែលទទួលបានមកពីកម្ចីទិញផ្ទះ

-ទទួលបានទទួលបាននូវចំនួនទឹកប្រាក់ធានា ដែលត្រូវបានរំលស់ក្នុងករណី មរណភាព ឬពិការភាព ទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពី ជំងឺ ឬគ្រោះថ្នាក់។ សុវណ្ណភូមិ ឡាយហ្វ នឹងរ៉ាប់រងក្នុងការសង កម្ចីទិញផ្ទះលោកអ្នកជាមួយ ធនាគារ កាណាឌីយ៉ា ។

- ក្រុមគ្រួសារលោកអ្នកអស់កង្វល់ពីកម្ចី ហើយពួកគេនៅតែបន្តរស់នៅក្នុងផ្ទះដឹកក្តៅមួយនេះបាន
- ភាពងាយស្រួល និងសន្សំសំចៃពេលវេលាជាមួយនឹងការបង់បុព្វលាភតែមួយលើក ។

ការការពារ៖

-**ករណីទី១**៖ ក្រុមហ៊ុននឹងធ្វើការបង់ទឹកប្រាក់ធានាដែលត្រូវបានរំលស់ទៅតាមតារាងនៃ ចំនួនទឹក ប្រាក់ធានាដែលត្រូវបានរំលស់ ដូចមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រង ហើយសុពលភាពនៃបណ្ណសន្យានេះ នឹងត្រូវបញ្ចប់ ។

-**ករណីទី២** ៖ អតិថិជនមានជម្រើសក្នុងការបោះបង់កិច្ចសន្យារ៉ាប់រង ដើម្បីទទួលបានទឹកប្រាក់ពេល បោះបង់បណ្ណសន្យារ៉ាប់រង(បើមាន) ឬបន្តបណ្ណសន្យារ៉ាប់រង ហើយទទួលបានការការពាររហូតដល់ចុងបញ្ចប់ នៃបណ្ណសន្យា ។

•អត្ថប្រយោជន៍នៃការទិញផ្ទះឡាយហ្វ

-ទទួលបាននូវចំនួនទឹកប្រាក់ធានាដែលត្រូវបានរំលស់ក្នុងករណី មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពី ជំងឺ ឬគ្រោះថ្នាក់។ សុវណ្ណភូមិ ឡាយហ្វ នឹងផ្តល់សំណងនៃទឹកប្រាក់ធានា ទៅឱ្យអ្នកទទួលបានផលប្រយោជន៍ ។

-ក្រុមគ្រួសារលោកអ្នកអស់កង្វល់ពីកម្ចី ហើយពួកគេនៅតែបន្តរស់នៅក្នុងផ្ទះ ដឹកក្តៅមួយនេះ បានភាពងាយស្រួល និង បត់បែនក្នុងការបង់បុព្វលាភ

-បង់បុព្វលាភរយៈពេលខ្លី ទទួលបានការការពាររយៈពេលវែង

ការការពារ៖

-**ករណីទី១** ៖ ក្រុមហ៊ុននឹងធ្វើការបង់ទឹកប្រាក់ធានា ដែលត្រូវបានរំលស់ទៅតាមតារាងនៃចំនួនទឹក ប្រាក់ធានាដែលត្រូវបានរំលស់ ដូចមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រងហើយសុពលភាពនៃបណ្ណសន្យានេះនឹង ត្រូវបញ្ចប់ ។

-**ករណីទី២** ៖ អតិថិជនមានជម្រើសក្នុងការបោះបង់កិច្ចសន្យារ៉ាប់រង ឬបន្តកិច្ចសន្យារ៉ាប់រង ហើយ ទទួលបានការការពាររហូតដល់ចុងបញ្ចប់នៃបណ្ណសន្យា ។

•អត្ថប្រយោជន៍ដែលទទួលបានមកពីកម្ចីវេជ្ជាគ

-ទទួលបានទឹកប្រាក់ធានា១០០% ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាល មកពីជំងឺថ្នាក់។ សុវណ្ណភូមិ ឡាយហ្វ នឹងរ៉ាប់រងក្នុងការសងកម្ចីអាជីវកម្ម លោកអ្នកជាមួយធនាគារ កា ណាឌីយ៉ា ដោយផ្ទាល់ ។

-ក្រុមគ្រួសារលោកអ្នកអស់កង្វល់ពីកម្ចី ហើយអាជីវកម្មលោកអ្នកនឹងនៅតែដំណើរការ ។

-ភាពងាយស្រួលក្នុងការបង់បុព្វលាភតែមួយលើក។

ការការពារ៖

-**ករណីទី១៖** ឧបមាថា លោក ក បានសងប្រាក់កម្ចីទៅកាន់ធនាគារចំនួន \$ ១,០០០ រួចហើយ។ ដូច្នេះ សុវណ្ណាកូមិ ឡាយហ្វី នឹងធ្វើការសងនូវកម្ចីដែលនៅសល់ចំនួន \$៤,០០០ ទៅធនាគារ ហើយប្រគល់ទឹកប្រាក់ចំនួន \$ ១,០០០ ទៅឲ្យអ្នកទទួលផលប្រយោជន៍ទី២ (អាចជាគ្រួសាររបស់លោក ក)។

-**ករណីទី២៖** ឧបមាថា លោក ក បានសងប្រាក់កម្ចីទៅកាន់ធនាគារគ្រប់ចំនួនមុនពេលកំណត់ ដូច្នេះ លោក ក មានជម្រើស ២ ដូចខាងក្រោម៖

-បន្តការការពាររហូតដល់កំណត់នៃកិច្ចសន្យាធានារ៉ាប់រង ក្នុងករណី លោក ក ជួបគ្រោះអកុសលរហូតដល់ទទួលមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ដោយសារជំងឺ ឬគ្រោះថ្នាក់ អ្នកទទួលផលប្រយោជន៍ទី២ (អាចជាគ្រួសារលោក ក) ឬលោក ក នឹងទទួលបានទឹកប្រាក់ធានាចំនួន \$៥,០០០ ឬ

-បោះបង់កិច្ចសន្យាធានារ៉ាប់រងដើម្បីទទួលបានទឹកប្រាក់ ពេលបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) ហើយបណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់។

•អត្ថប្រយោជន៍ដែលទទួលបានមកពីកម្ចីអាជីវកម្ម

-ទទួលបាននូវចំនួនទឹកប្រាក់ធានាដែលត្រូវបានរំលស់ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍បណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់។ សុវណ្ណាកូមិ ឡាយហ្វី នឹងរ៉ាប់រងក្នុងការសងកម្ចីអាជីវកម្មលោកអ្នកជាមួយ ធនាគារ កាណាឌីយ៉ា។

-ក្រុមគ្រួសារលោកអ្នកអស់កង្វល់ពីកម្ចី ហើយអាជីវកម្មលោកអ្នកនឹងនៅតែដំណើរការ។

-ភាពងាយស្រួល និង សន្សំសំចៃពេលវេលាដោយបង់បុព្វលាភតែមួយលើក។

ការការពារ៖

-**ករណីទី១៖** ក្រុមហ៊ុននឹងធ្វើការបង់ទឹកប្រាក់ធានា ដែលត្រូវបានរំលស់ទៅតាមតារាងនៃចំនួនទឹកប្រាក់ធានាដែលត្រូវបានរំលស់ ដូចមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រង ហើយសុពលភាពនៃបណ្ណសន្យានេះនឹងត្រូវបញ្ចប់។

-**ករណីទី២៖** អតិថិជនមានជម្រើសក្នុងការបោះបង់កិច្ចសន្យារ៉ាប់រង ដើម្បីទទួលបានទឹកប្រាក់ពេលបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) ឬបន្តកិច្ចសន្យារ៉ាប់រង ហើយទទួលបានការការពាររហូតដល់ចុងបញ្ចប់នៃបណ្ណសន្យា។

•អត្ថប្រយោជន៍ដែលទទួលបានមកពីកម្ចីអាជីវកម្មឡាយហ្វី

-ទទួលបាននូវចំនួនទឹកប្រាក់ធានា ដែលត្រូវបានរំលស់ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់។ សុវណ្ណាកូមិ ឡាយហ្វី នឹងផ្តល់សំណងនៃទឹកប្រាក់ធានាទៅឲ្យអ្នកទទួលផលប្រយោជន៍។

-ក្រុមគ្រួសារលោកអ្នកអស់កង្វល់ពីកម្ចី ហើយអាជីវកម្មលោកអ្នកនឹងនៅតែបន្តដំណើរការ

-ភាពងាយស្រួល និងបត់បែនក្នុងការបង់បុព្វលាភ។

-បង់បុព្វលាភរយៈពេលខ្លី ទទួលបានការការពាររយៈពេលវែង។

ការការពារ៖

-**ករណីទី១៖** ក្រុមហ៊ុននឹងធ្វើការបង់ទឹកប្រាក់ធានា ដែលត្រូវបានរំលស់ទៅតាមតារាងនៃចំនួនទឹកប្រាក់ធានាដែលត្រូវបានរំលស់ ដូចមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រង ហើយសុពលភាពនៃបណ្ណសន្យានេះនឹងត្រូវបញ្ចប់។

-**ករណីទី២៖** អតិថិជនមានជម្រើសក្នុងការបោះបង់កិច្ចសន្យារ៉ាប់រង ឬបន្តកិច្ចសន្យារ៉ាប់រងដោយបន្តការបង់បុព្វលាភ ហើយទទួលបានការការពាររហូតដល់ចុងបញ្ចប់នៃបណ្ណសន្យា។

•SMILE គម្រោងការសិក្សា

ការការពារអនាគតការសិក្សាកូនរបស់អ្នក។ ជាមួយក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វី អ្នកនឹងអស់កង្វល់ហិរញ្ញវត្ថុសម្រាប់ការសិក្សារបស់កូនៗទោះបីជាមានគ្រោះអកុសលអ្វីកើតឡើងក៏ដោយ។ ហើយគម្រោងសិក្សាមានដូចជា៖

•អត្ថប្រយោជន៍គម្រោងសិក្សា១៥/១៥

-ទទួលបាន ២០០% នៃទឹកប្រាក់ធានានៅពេលអ្នកត្រូវបានធានាបាត់បង់ជីវិត ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ទោះបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ ។


-ទទួលបាន ១១៥% នៃទឹកប្រាក់ធានានៅដំណាច់ឆ្នាំទី ១៥ ក្នុងករណីអ្នកត្រូវបានធានានៅមានជីវិតរហូតដល់ដំណាច់ឆ្នាំទី ១៥។

១ - អត្ថប្រយោជន៍ពេលនៅមានជីវិត

-ទទួលបានទឹកប្រាក់ \$១០,០០០ (១០០% នៃទឹកប្រាក់ធានា)

-ទទួលបានទឹកប្រាក់បន្ថែម \$១,៥០០ (១៥% នៃទឹកប្រាក់ធានា) ។

២ - អត្ថប្រយោជន៍នៅពេលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍



•អត្ថប្រយោជន៍គម្រោងសិក្សា១០/១០

-ទទួលបាន២០០% នៃទឹកប្រាក់ធានានៅពេលអ្នកត្រូវបានធានាបាត់បង់ជីវិត ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ទោះបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ ។


-ទទួលបាន១១០% នៃទឹកប្រាក់ធានានៅដំណាច់ឆ្នាំទី១០ ក្នុងករណីអ្នកត្រូវបានធានានៅមានជីវិតរហូតដល់ដំណាច់ឆ្នាំទី១០។

១ - អត្ថប្រយោជន៍ពេលនៅមានជីវិត

-ទទួលបានទឹកប្រាក់ \$១០,០០០ (១០០% នៃទឹកប្រាក់ធានា)


-ទទួលបានទឹកប្រាក់បន្ថែម \$១,៥០០ (១៥% នៃទឹកប្រាក់ធានា) ឬ

២ - អត្ថប្រយោជន៍នៅពេលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍



•អត្ថប្រយោជន៍នៃកម្រោងសិក្សា១៥/១០


- បង់បុព្វលាភរយៈពេល ១០ឆ្នាំ តែទទួលបានការការពាររយៈពេល ១៥ឆ្នាំ។
- ទទួលបាន ២០០% នៃទឹកប្រាក់ធានានៅពេលអ្នកត្រូវបានធានាបាត់បង់ជីវិត ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ទោះបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ ។
- ទទួលបាន ១០០% នៃទឹកប្រាក់ធានាប្រសិនបើអ្នកត្រូវបានធានានៅមានជីវិតរហូតដល់ដំណាច់ឆ្នាំទី ១៥ + ។
- ទទួលបានទឹកប្រាក់បន្ថែម ៥% នៃទឹកប្រាក់ធានានៅរៀងរាល់៥ឆ្នាំម្តង (ឆ្នាំទី ៥ ទី១០ និងទី១៥) ។



១ - អត្ថប្រយោជន៍ពេលនៅមានជីវិត

- ទទួលបានទឹកប្រាក់ \$១០,០០០ (១០០% នៃទឹកប្រាក់ធានា) ។
- ទទួលបានទឹកប្រាក់បន្ថែម \$៥០០ ជារៀងរាល់៥ឆ្នាំម្តង (៥% នៃទឹកប្រាក់ធានា) ។

២ - អត្ថប្រយោជន៍នៅពេលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍



> ដំណោះស្រាយជីវិត

ធានាលើការចំណាយនៃជំងឺធ្ងន់ធ្ងរ និង អត្ថប្រយោជន៍ធានារ៉ាប់រង ជាច្រើនទៀតដោយបង់ចាប់ពី \$១២.៥/ខែ



គឺជាគម្រោងធានារ៉ាប់រងបង្កើតឡើងជាពិសេស ដើម្បីឲ្យលោកអ្នកអស់កង្វល់ពីបញ្ហាហិរញ្ញវត្ថុនៅពេលមានគ្រោះថ្នាក់អកុសលណាមួយកើតឡើង។ គម្រោងនេះ មានការធានាទៅលើ៖ ការសម្រាកព្យាបាល នានាដែលបណ្តាលមកពីជំងឺធម្មតារហូតដល់ជំងឺធ្ងន់ធ្ងរ ការបាត់បង់អវយវៈរហូតដល់ពិការភាព ឬមរណភាព ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់។ គម្រោងនេះ ជាគម្រោងដែលមានតម្លៃបុព្វលាភសមរម្យសម្រាប់អតិថិជនគ្រប់ៗគ្នា។

• អត្ថប្រយោជន៍ដែលទទួលបានមកពីដំណោះស្រាយជីវិត



(១). ធានាទទួលបានទឹកប្រាក់ដែលត្រូវបានធានា១០០% នៃ ការពារចំណាយជំងឺធ្ងន់ធ្ងរ។



(២). ទទួលបានអត្ថប្រយោជន៍រហូតដល់១០០% នៃការពារគ្រោះថ្នាក់បុគ្គល (ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬបាត់បង់អវយវៈបណ្តាលមកពីគ្រោះថ្នាក់) ។




(៣). ទទួលបានអត្ថប្រយោជន៍មន្ទីរពេទ្យប្រចាំថ្ងៃ ឬអត្ថប្រយោជន៍ទ្វេដងសម្រាប់ផ្នែកព្យាបាលសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (ICU) ។



(៤).ទទួលបានអត្ថប្រយោជន៍១០០% នៃ SMILE ការពារអាយុជីវិតមានកាលកំណត់ ។



(៥).ទទួលបានប្រាក់ត្រឡប់ទៅវិញនៅចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង ។



៦.មិនមានការតម្លើងតម្លៃបុព្វលាភពេញមួយរយៈពេលនៃការធានា ទោះបីជាការកើនអាយុ បម្រែបម្រួលនៃស្ថានភាពសុខភាព ឬប្រវត្តិនៃការទាមទារសំណង លោកអ្នកអាចជ្រើសរើសកញ្ចប់ដែលស្របតាមតម្រូវការរបស់លោកអ្នក ។

•អត្ថប្រយោជន៍ដែលទទួលបានមកពីការសន្សំ

-ទទួលបានទឹកប្រាក់បន្ថែម 5% នៃចំនួនទឹកប្រាក់ដែលត្រូវបានធានារៀងរាល់៥ឆ្នាំម្តងក្នុងអំឡុងពេលនៃការធានារ៉ាប់រង និងអត្ថប្រយោជន៍បន្ថែមទៀត ។

-ទទួលបានអត្ថប្រយោជន៍រហូតដល់ 140% នៃទឹកប្រាក់ដែលត្រូវបានធានានៅកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង ។

-ទទួលបាន 200% នៃចំនួនទឹកប្រាក់ដែលត្រូវបានធានា ក្នុងករណីមរណភាព ឬពិការទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ ។

១. អត្ថប្រយោជន៍ករណីនៅរស់រានមានជីវិត



- ទទួលបានទឹកប្រាក់ \$22,400 (112% នៃទឹកប្រាក់ដែលត្រូវបានធានា) ដែលជាអត្ថប្រយោជន៍នៅថ្ងៃដល់កំណត់នៃបណ្ណសន្សំរ៉ាប់រងនៅចុងឆ្នាំទី 12 +

- ទទួលបានទឹកប្រាក់បន្ថែម

- \$1,000 (5% នៃទឹកប្រាក់ដែលត្រូវបានធានា) នៅចុងឆ្នាំទី 5 និង
- \$1,000 (5% នៃទឹកប្រាក់ដែលត្រូវបានធានា) នៅចុងឆ្នាំទី 10 និង
- \$400 (2% នៃទឹកប្រាក់ដែលត្រូវបានធានា) នៅចុងឆ្នាំទី 12

- សរុបមក អត្ថប្រយោជន៍ដែល លោក ក ទទួលបានសរុបគឺ \$24,800 ។

២. អត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍



ឧបមាថាលោក ក ទទួលបានមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នៅឆ្នាំទី 9 ក្រុមគ្រួសារលោក ក ឬលោក ក នឹងទទួលបានទឹកប្រាក់ \$40,000 (200% នៃទឹកប្រាក់ដែលត្រូវបានធានា) ភ្លាមៗដើម្បីដោះស្រាយជីវភាព ។

- សរុបមក អត្ថប្រយោជន៍ដែលត្រូវបានធានា ឬលោក ក ទទួលបានសរុបគឺ \$41,000 ដោយ \$1,000 គឺជាទឹកប្រាក់បន្ថែមដែលលោក ក ទទួលបានកាលពីឆ្នាំទី 5 និង \$40,000 ទៀតគឺជាអត្ថប្រយោជន៍មកសំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលកើតឡើងនៅឆ្នាំទី 9 ។

• ករណីមិនធានា

ការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលបណ្តាលមកពីករណីណាមួយខាងក្រោមទោះជាផ្ទាល់ឬមិនផ្ទាល់ក៏មិនត្រូវបានទូទាត់ជូនឡើយ ៖

1. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្តុះបណ្តាលរ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការដាក់ឱ្យអនុវត្តឡើងវិញនូវបណ្តុះបណ្តាលរ៉ាប់រងដោយគិតយកកាលបរិច្ឆេទចុងក្រោយគេឬ
2. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកដែលត្រូវបានធានា ឬអ្នកទទួលបានផលប្រយោជន៍ណាម្នាក់ឬ
3. ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ (stimulators) ឬការប្រើគ្រឿងស្រវឹងហួសកម្រិត ឬ ការបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់និងបទបញ្ញត្តិជាធរមាន ។

ជំពូកទី៤
ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង

ចំណុចខ្លាំងនៃការធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វីនៅកម្ពុជា មានដូចជា ៖

- ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វីនៅកម្ពុជា បានធ្វើការផ្គត់ផ្គង់ផលិតផលជាច្រើនដល់អតិថិជនដើម្បីបំពេញតម្រូវការ អ្នកដែលបានទិញផលិតផលរបស់ក្រុមហ៊ុនធានារ៉ាប់រង ក្នុងការផ្តល់ការពារកម្ចីលើទ្រព្យសកម្ម ការពារដំណោះស្រាយជីវិត ការពារគម្រោងសិក្សា និងការសន្សំដែលធ្វើឱ្យអនាគតរបស់ពួកគេមានភាពភ្លឺថ្លាប្រកបដោយស្នាមញញឹមយ៉ាងកក់ក្តៅ ។

- ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វី បានផ្តល់សេវាកម្មយ៉ាងច្បាស់លាស់ក្នុងការងារស្វែងរក មន្ទីរពេទ្យដែលជាដៃគូ ទម្រង់ទាមទារសំណង និងពិនិត្យសុខភាពជួយជីវិតគ្មានហានិភ័យជាច្រើន ដើម្បីព្យាបាលការពារនូវហានិភ័យដែលកើតមានឡើងចំពោះអតិថិជន ។

- ក្នុងករណីអតិថិជន មរណភាពឬពិការ និងអចិន្ត្រៃយ៍ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វីនឹងរ៉ាប់រងក្នុងការសងរហូតបញ្ចប់នៃបណ្ណសន្យា ។

៤.២ ការវិភាគលើចំណុចខ្សោយ

ក្រៅពីចំណុចខ្លាំងនៃការធានារ៉ាប់រងរបស់ក្រុមហ៊ុន សុវណ្ណភូមិឡាយហ្វី នៅក្នុងនោះក៏មានបង្អាប់នូវចំណុចខ្សោយមួយចំនួនដូចជា ៖

- អតិថិជនមួយចំនួនមិនទទួលបានការធានារ៉ាប់រងទៅលើបណ្ណសន្យា ក្នុងករណីមរណភាព ឬពិការ និងអចិន្ត្រៃយ៍ដែលបណ្តាលមកពី ជំងឺឬគ្រោះថ្នាក់ ។

- សេវាធានាប្រជាជនមិនទាន់យល់ដឹងពីអត្ថប្រយោជន៍នៃរ៉ាប់រង បានទូលំទូលាយនៅឡើយទេ ដែលជាហេតុធ្វើឱ្យចំនួនអ្នកទិញកញ្ចប់ធានារ៉ាប់រងនៅមានកម្រិត ។

ជំពូកទី៥
សេចក្តីសន្និដ្ឋាន និងអនុសាសន៍

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

ក្រោយពីបានសិក្សាស្រាវជ្រាវរួចមក យើងអាចសន្និដ្ឋានបានថា ការធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិ ឡាយហ្វីរបស់កម្ពុជា មានផលិតផលនិងសេវាកម្មជាច្រើន សម្រាប់ផ្តល់ជូនដល់អតិថិជនខ្លួនក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ ម្យ៉ាងវិញទៀត ការធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិ ឡាយហ្វីនៅកម្ពុជា ក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់សង្គមជាតិ ដែលធ្វើឱ្យសង្គមជាតិកាន់តែមានភាពរីកចម្រើន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិ ឡាយហ្វី បានផ្តល់ផលិតផលរ៉ាប់រងជូនអតិថិជនឱ្យកាន់តែមានភាពងាយស្រួលក្នុងការកម្ចី ឬគ្រប់គ្រងលើទ្រព្យសកម្ម ការដំណោះស្រាយជីវិត និងការសន្សំយកចិត្តទុកដាក់ខ្លាំងចំពោះអតិថិជនរាល់ពេលជួបបញ្ហាផ្សេងៗ ដែលកើតមានឡើងដោយចៃដន្យ។ លើសពីនេះទៅទៀត ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វី គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងការស្វែងរកមន្ទីរពេទ្យដែលជាដៃគូ បង្កើតទម្រង់ទាមទារសំណង ទាំងផ្តល់ជូនការពិនិត្យសុខភាពសមស្របមួយជូនដល់អតិថិជនក្រោយពេលជួបបញ្ហា ថែមទាំងជួយធានា និងគ្រប់គ្រងហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនេះទៅទៀត ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វី តែងតែមានផែនការយុទ្ធសាស្ត្រ និងវិធីសាស្ត្រល្អៗ ក្នុងការដោះស្រាយបញ្ហាជូនអតិថិជនទៅតាមតម្រូវការរបស់ពួកគេ ហើយក្រុមហ៊ុនក៏តែងតែយកចិត្តទុកដាក់គិតគូរអំពីតម្រូវការអតិថិជន ភ្នាក់ងារដៃគូសហការ និងអ្នកពាក់ព័ន្ធនានា។ បើទោះបី ការផ្តល់សំណងពីសំណាក់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វី នៅមានកម្រិតក៏ដោយ ប៉ុន្តែ ក្រុមហ៊ុនតែងតែផ្តល់សំណងសមស្របមួយជូនដល់អតិថិជនរបស់ខ្លួនដែលអាចឱ្យអតិថិជន ប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំបាន ដែលជាហេតុធ្វើឱ្យអតិថិជនកាន់តែមានជីវភាពធូរធារ និងប្រសើរឡើងបានមួយកម្រិតផងដែរ។

៥.២ ការផ្តល់អនុសាសន៍

បើយោងតាមការរៀបរាប់ខាងលើ បានសេចក្តីលំអិតអំពីលទ្ធផល នៃការស្រាវជ្រាវរបស់ក្រុមខ្ញុំបានដែលស្តីអំពីការធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វី ក្រុមខ្ញុំបានស្វែងយល់ និងរកឃើញទាំងចំណុចវិជ្ជមាន និងអវិជ្ជមានផងដែរ។ ជាមួយគ្នានេះផងដែរ ក្រុមខ្ញុំក៏មានមតិយោបល់មួយចំនួនដើម្បីឱ្យការធានារ៉ាប់រងមានលក្ខណៈល្អបន្ថែមមួយកម្រិតថែមទៀត។ ដូច្នេះហើយ ខាងក្រុមហ៊ុនគួរតែកែលម្អចំណុចខ្វះខាតមួយចំនួនទៀតដូចខាងក្រោមនេះ៖

- អតិថិជនមួយចំនួនមិនទទួលបានការធានារ៉ាប់រងទៅលើបណ្ណសន្យា ក្នុងករណីមរណភាព ឬពិការ និងអចិន្ត្រៃយ៍ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់។
- សេវាធានាប្រជាជនមិនទាន់យល់ដឹងពីអត្ថប្រយោជន៍នៃរ៉ាប់រង បានទូលំទូលាយនៅឡើយទេ ដែលជាហេតុធ្វើឱ្យចំនួនអ្នកទិញកញ្ចប់ធានារ៉ាប់រងនៅមានកម្រិត។
- ខ្វះការយកចិត្តទុកដាក់ចំពោះបញ្ហារបស់អតិថិជនដែលកើតមានឡើង។

ឯកសារយោង

ឯកសារយោង

- កិច្ចពិភាក្សា ការកែលម្អសម្រួល ពន្យល់ណែនាំ និងសូមជាមតិយោបល់ពីសាស្ត្រចារ្យ
- ការស្រាវជ្រាវយកមកពីឯកសារបណ្ណាល័យ

-<https://www.investopedia.com/terms/i/insurance.asp>

-Insurance - Wikipedia

-What is insurance (fhi360.org)

-https://docs.oracle.com/en/industries/energy-water/smart-grid-gateway/2.5.0.0.0/sgg-user-guides/SGG_25000/W1_BG_Asset_Management_AboutServiceHistory.html

-<https://sdz.elevio.help/en/articles/72-what-are-benefits>

-<https://www.khsearch.com/qna/25982>

-<https://www.manulife.com.kh/km/insights/the-different-general-insurance-and-life-insurance.html>

-<https://www.icicprulife.com/insurance/insurance-importance.htm>

-<https://www.sovannaphumlife.com/products/>

-<https://www.sovannaphumlife.com/services-2/>

ឧបសម្ព័ន្ធ

សេចក្តីអះអាងរបស់អ្នកទទួលបានប្រាក់ធានា / Declaration of Beneficiary
ពាក្យស្នើសុំទាមទារសំណងករណីមរណភាព / Death Claim Request Form

យោងទៅលើបញ្ញត្តិសន្យារ៉ាប់រងលេខ/According to the insurance policy no.....

- ឈ្មោះពេញរបស់អ្នកត្រូវបានធានារ៉ាប់រង/Insured's Full Name.....
 លេខអត្តសញ្ញាណប័ណ្ណ/ID No.....
 ឈ្មោះពេញពីមុនរបស់អ្នកត្រូវបានធានារ៉ាប់រង/Former Full name.....
- ថ្ងៃខែឆ្នាំកំណើតរបស់អ្នកត្រូវបានធានារ៉ាប់រង/Date of Birth of the Insured.....
 ទីកន្លែងកំណើតរបស់អ្នកត្រូវបានធានារ៉ាប់រង/Place of Birth of the insured.....
- កាលបរិច្ឆេទមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង/Date of Death of the insured.....
 ទីកន្លែងមរណភាព/Place of Death.....
- មុខរបរមុនពេលមរណភាព/Occupation before death.....
 ទីកន្លែងធ្វើការ/Workplace.....
- មូលហេតុនៃមរណភាព/Cause of Death.....
- មុនពេលទទួលបានមរណភាព អ្នកត្រូវបានធានារ៉ាប់រងធ្លាប់ទទួលបានការព្យាបាលផ្នែកវេជ្ជសាស្ត្រពីមន្ទីរពេទ្យ/គ្លីនិក ឬកន្លែងផ្សេងទៀតដូចមានព័ត៌មានលម្អិតខាងក្រោម/Before death, the insured person used to receive medical treatment from hospital/clinic or others as detailed below

ជំងឺ ឬស្ថានភាព/ Disease or Condition	កាលបរិច្ឆេទព្យាបាល/ Date of Treatment	ឈ្មោះវេជ្ជបណ្ឌិត/ Name of Physician	ឈ្មោះមន្ទីរពេទ្យ/គ្លីនិក/ Name of Hospital/Clinic

- តើអ្នកត្រូវបានធានារ៉ាប់រងធ្លាប់ផ្លាស់ទីលំនៅ ឬកន្លែងធ្វើការឬទទួលបានមរណភាពនៅកន្លែងផ្សេងទៀតមុនពេលទទួលបានមរណភាព?/Has the insured ever moved to other resident location or workplace before death? ☐ មិនធ្លាប់/No ☐ ធ្លាប់/Yes (ប្រសិនបើធ្លាប់ សូមបញ្ជាក់លម្អិត/If Yes, please specify)

- តើអ្នកត្រូវបានធានារ៉ាប់រងមានបញ្ញត្តិសន្យារ៉ាប់រងពីក្រុមហ៊ុនដទៃផ្សេងទៀតឬទេ?/Has the insured held other policies with other companies?
☐ មិនមាន/No ☐ មាន/Yes បើមានសូមបញ្ជាក់លម្អិត/If yes please specify

ក្រុមហ៊ុន/ Company	បញ្ញត្តិសន្យារ៉ាប់រងលេខ/ Insurance Policy No	កាលបរិច្ឆេទបញ្ញត្តិសន្យារ៉ាប់រង មានសុពលភាព/ Policy Effective Date	ចំនួនទឹកប្រាក់ធានា រ៉ាប់រង/ Sum Assured

9. អាសយដ្ឋានទំនាក់ទំនងរបស់អ្នកទទួលបាន/ទាយាទស្របច្បាប់/Mailing address of the Beneficiary/Legal Heir

លេខទូរស័ព្ទ/ Mobile phone.....

(ក្រុមហ៊ុនរក្សាសិទ្ធិផ្តល់ព័ត៌មានលទ្ធផលតាមរយៈទូរស័ព្ទតែមួយលេខ/The Company reserves the right to inform the result to only 1 mobile phone number)

10. វិធីសាស្ត្រក្នុងការទូទាត់សំណង/ Method for claim payment

☐ ទូទាត់តាមរយៈមូលប្បទានប័ត្រ/ By Cheque

☐ ផ្ទេរតាមរយៈធនាគារ/ By Bank transfer

ឈ្មោះម្ចាស់គណនី/ Account owner:	លេខគណនី/ Account number:
នៅធនាគារ/ At Bank:	ឈ្មោះសាខា/ Branch name:
ខេត្ត ក្រុង/ Province/ City:	

☐ ផ្ទេរតាមរយៈតារាង/ Dara Pay Transfer

ឈ្មោះម្ចាស់គណនី/ Account owner:	លេខគណនី/ Account number:
លេខទូរស័ព្ទ/ Phone Number:	ខេត្ត ក្រុង/ Province/ City:

☐ ផ្សេងទៀត/ Others.....

សេចក្តីអះអាង និងអនុញ្ញាតបង្ហាញពីប្រវត្តិវេជ្ជសាស្ត្រ/Declaration and Authorization of Medical History Disclosure

ខ្ញុំសូមបញ្ជាក់ថាសេចក្តីអះអាងខាងលើគឺពិតជាត្រឹមត្រូវគ្រប់យ៉ាង។ តាមរយៈពាក្យស្នើសុំនេះ ខ្ញុំយល់ព្រមឲ្យវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យ ឬគ្លីនិក ដែលបាន ឬ ធ្លាប់បានព្យាបាលអ្នកដែលទទួលបានមរណភាព បង្ហាញពីប្រវត្តិព្យាបាលផ្នែកវេជ្ជសាស្ត្រ ឬព័ត៌មានពិស្តារផ្សេងទៀតដែលទាក់ទងជាមួយការព្យាបាល និង លទ្ធផលពិនិត្យសុខភាពទៅឲ្យក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ទ័រ៉េនស៍កីអិលស៊ី ហើយខ្ញុំអនុញ្ញាតឲ្យក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ទ័រ៉េនស៍ កីអិលស៊ី ឬភ្នាក់ងាររបស់ក្រុមហ៊ុន ដើរតួជាអ្នកតំណាងស្របច្បាប់ដើម្បីចាត់ការតាមនីតិវិធី និងធ្វើការទំនាក់ទំនងដើម្បីទទួលបានប្រវត្តិវេជ្ជសាស្ត្រ ដូចដែលបានរៀបរាប់ខាងលើ ពីគ្រូពេទ្យព្យាបាល ឬមន្ទីរពេទ្យ ឬគ្លីនិកណាមួយ ដែលបាន ឬធ្លាប់បានព្យាបាលអ្នកដែលទទួលបានមរណភាព ដែលទង្វើនេះ នឹងចាត់ទុកដូចជាទង្វើដែលខ្ញុំធ្វើឡើងដោយខ្លួនឯងគ្រប់ប្រការទាំងអស់។ ការថតចម្លងនៃទម្រង់សេចក្តីអនុញ្ញាតនេះ ត្រូវទទួលស្គាល់ថាមានសុពលភាព និងពេញលេញគ្រប់លក្ខខណ្ឌស្មើនឹងច្បាប់ដើម។

I hereby certify that the above statement is truthful in all aspects. With this form, I hereby give consent to the attending physician(s) or hospital(s) or any clinic(s) that has or had provided the deceased with medical treatment to disclose the medical treatment history or other details pertaining to the treatment and health check result to Sovannaphum Life Assurance Plc., and I authorize Sovannaphum Life Assurance Plc. or agent of the Company to act as legal representative to proceed and contact to receive the afore-mentioned medical history from attending physician(s) or hospital(s) or any clinic(s) that has or had provided the deceased with medical treatment as if they were my own actions in all aspects. A photocopy of this authorization is regarded as equality effective and complete as the original.

អ្នកទទួលបាន/ទាយាទស្របច្បាប់/The Beneficiary/Legal Heir

អ្នកតំណាងស្របច្បាប់ក្នុងករណីអ្នកទទួលបាន ឬទាយាទស្រប ច្បាប់ជាអនីតិជន
Legal Representative in case the beneficiary or legal heir is minor

ហត្ថលេខា/Signature.....

ហត្ថលេខា/Signature.....

ឈ្មោះពេញ/Full name.....

ឈ្មោះពេញ/ Full name

កាលបរិច្ឆេទ/Date.....

កាលបរិច្ឆេទ/Date.....

សាក្សី/Witness

ហត្ថលេខា/Signature.....

ឈ្មោះពេញ/Full name.....

កាលបរិច្ឆេទ/Date.....

លិខិតផ្ទេរសិទ្ធិនិយមន័យព្រមបង្ហាញព័ត៌មានដែលទាក់ទងនឹងប្រវត្តិវេជ្ជសាស្ត្រ

ធ្វើនៅ.....
 កាលបរិច្ឆេទ.....

តាមរយៈលិខិតនេះខ្ញុំបាទ-នាងខ្ញុំឈ្មោះ.....អាយុ.....ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ.....ផ្លូវលេខ.....
 ឃុំ / សង្កាត់.....ស្រុក / ខណ្ឌខេត្ត / ក្រុង ប្រទេស កាន់
 អត្តសញ្ញាណប័ណ្ណលេខ.....ដែលត្រូវជា

- ☐ អ្នកដាក់ពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត ឬអ្នកត្រូវបានធានារ៉ាប់រង
- ☐ អ្នកតំណាងស្របច្បាប់ ឬអាណាព្យាបាលស្របច្បាប់របស់អ្នកដាក់ពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត ឬអ្នកត្រូវបានធានារ៉ាប់រង (ក្នុងករណីអ្នកដាក់ពាក្យសុំធានារ៉ាប់រងអាយុជីវិត ឬអ្នកដែលត្រូវបានធានាជាអនីតិជន)
- ☐ អ្នកទទួលផលនៃបណ្ណសន្យារ៉ាប់រង
- ☐ អ្នកតំណាងស្របច្បាប់ ឬអាណាព្យាបាលស្របច្បាប់របស់អ្នកទទួលផលនៃបណ្ណសន្យារ៉ាប់រង (ក្នុងករណីអ្នកទទួលផលជាអនីតិជន)
- ☐ អ្នកស្នងមរតកស្របច្បាប់របស់អ្នកដែលត្រូវបានធានា

យល់ព្រមផ្តល់សិទ្ធិដល់វេជ្ជបណ្ឌិត ឬនិពន្ធដោយបុគ្គលិកណាដែលធ្លាប់ពិនិត្យសុខភាព ឬផ្តល់ការព្យាបាលដល់ខ្ញុំបាទ/នាងខ្ញុំ ឬ.....
 (ឈ្មោះអ្នកត្រូវបានធានារ៉ាប់រង) កាន់អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែន លេខ..... ដើម្បីបង្ហាញពីប្រវត្តិព្យាបាល ឬព័ត៌មានផ្សេងទៀតដែល
 ទាក់ទងនឹងការព្យាបាល និងលទ្ធផលពិនិត្យសុខភាពរបស់ខ្ញុំ ហើយព្រមទាំងអនុញ្ញាតឲ្យក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ អ៊ីស្យូរ៉ង់ ភីអិលស៊ី និងអ្នកតំណាងក្រុមហ៊ុន
 ធ្វើជាអ្នកតំណាងស្របច្បាប់របស់ខ្ញុំបាទ/នាងខ្ញុំក្នុងការទទួលយកនូវព័ត៌មានអំពីប្រវត្តិវេជ្ជសាស្ត្រខាងលើពីវេជ្ជបណ្ឌិត ឬបុគ្គលដែលពាក់ព័ន្ធ ។ ខ្ញុំសូមទទួលខុសត្រូវ
 ចំពោះសកម្មភាពទាំងឡាយណាដែលអនុវត្តដោយបុគ្គលដែលទទួលបានការផ្តល់សិទ្ធិពីខ្ញុំបាទ/នាងខ្ញុំ ដែលទង្វើនេះ នឹងចាត់ទុកដូចជាទង្វើដែលខ្ញុំធ្វើឡើងដោយខ្លួន
 ឯងគ្រប់ប្រការទាំងអស់ដែលមានហត្ថលេខាជាកស្ថតាង។ ការថតចម្លងនៃទម្រង់សេចក្តីអនុញ្ញាតនេះ ត្រូវទទួលស្គាល់ថាមានសុពលភាព និងពេញលេញគ្រប់
 លក្ខខណ្ឌស្មើនឹងច្បាប់ដើម។

ខ្ញុំបាទ/នាងខ្ញុំ សូមទទួលខុសត្រូវទាំងស្រុងចំពោះការជំទាស់ ឬការបដិសេធទាំងឡាយណាដែលធ្វើឡើងដោយ អ្នកទទួលផល ឬបុគ្គលផ្សេងទៀតទៅលើ
 ការផ្ទេរសិទ្ធិ និងយល់ព្រមបង្ហាញព័ត៌មានដែលទាក់ទងនឹងការព្យាបាលវេជ្ជសាស្ត្រនេះ។

អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល

ទីប្រឹក្សាធានារ៉ាប់រង ឬអ្នកតំណាងក្រុមហ៊ុនសុវណ្ណភូមិ ឡាយហ្វ អ៊ីស្យូរ៉ង់ ភីអិលស៊ី

ហត្ថលេខា.....
 ឈ្មោះពេញ.....

ហត្ថលេខា.....
 ឈ្មោះពេញ.....

សាក្សី

សាក្សី

ហត្ថលេខា.....
 ឈ្មោះពេញ.....

ហត្ថលេខា.....
 ឈ្មោះពេញ.....

Power of Attorney and Consent for the Disclosure of Information Related to Medical History

Written at

Date:

With this letter, Iage.....years old

Reside at.....Street.....Commune/Sangkat.....

District/Khan.....Province/City.....Country.....

ID Card No.acting as

- ☐ Life insurance applicant/insured
- ☐ Legal representative or legal guardian of life insurance applicant or insured (in case life insurance applicant or insured is a minor)
- ☐ Beneficiary of the insurance policy
- ☐ Legal representative or legal guardian of beneficiary of the insurance policy (in case beneficiary is a minor)
- ☐ Legal heir of insured

agree to give consent to the attending physician or hospital or any clinic that used to perform health checkup or provide medical treatment for me or (Insured Name) hold ID Card/Passport No.to disclose medical history or health related information and health checkup result, and authorize Sovannaphum Life Assurance Plc. or representative of the company to act as legal representative on my behalf in receiving the afore-mentioned medical history from the attending physician or related officer. I hereby accept responsibilities for any action performed by the authorized person on my behalf as if they were my own action in all aspects and give signature as proof. A photocopy or copy of this authorization is regarded as equally effective and complete as the original.

I am fully responsible for any objection or rejection made by beneficiary or any other person on this power of attorney and consent for the disclosure of information related to medical history.

Insured/ Beneficiary

Bank Staff/ Sovannaphum Life Assurance Plc. representative

Signature:.....

Signature:.....

Full name:.....

Full name:.....

Witness

Witness

Signature:.....

Signature:.....

Full name:.....

Full name:.....



កាលបរិច្ឆេទ/ Date

បណ្ណសន្យារ៉ាប់រងលេខ/ Policy number

**លិខិតយល់ព្រមរបស់អ្នកទទួលបាន ឬទាយាក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន/
 Consent Letter of Beneficiary or Heir to Disclose Personal Data**

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ/ I am Mr/Mrs/Ms..... ឈ្មោះជាអក្សរឡាតាំង/ Name in Latin ដូចបញ្ជាក់នៅលើ
 ឯកសារ/ as specified on document..... លេខ/No..... ជាអ្នកទទួលបាន/ទាយាទរបស់បណ្ណសន្យារ៉ាប់រងខាង
 លើ យល់ព្រមឲ្យក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ អីស៊ុរ៉ង់ស៍ ភីអិលស៊ី បង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំបាទ/ នាងខ្ញុំជូនក្រុមហ៊ុនធានារ៉ាប់រងផ្សេង
 ទៀត ឬក្រុមហ៊ុនធានារ៉ាប់រងបន្តរបស់ក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ អីស៊ុរ៉ង់ស៍ ភីអិលស៊ី ឬអង្គភាពផ្លូវច្បាប់ ឬអ្នកជំនាញឯកទេសផ្នែកវេជ្ជសាស្ត្រ
 សម្រាប់ឲ្យក្រុមហ៊ុនធានារ៉ាប់រង ធ្វើការវាយតម្លៃ ឬការទូទាត់សំណងដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង ឬប្រើប្រាស់តាមផ្នែក វេជ្ជសាស្ត្រ ។/
 who is the Beneficiary/ Heir of above mentioned Policy hereby give my consent to Sovannaphum Life Assurance PLC. to disclose my
 personal information to other insurance companies or its reinsurance company or legal authority or medical profession personnel
 for the Company's claim assessment or contractual claim payment or medical use.

**ហត្ថលេខា និងស្នាមមេដៃ ព្រមទាំងឈ្មោះរបស់
 អ្នកទទួលបាន/ទាយាទ/
 Signature and Thumbprint, and Name of the Beneficiary/Heir**

ហត្ថលេខា និងស្នាមមេដៃ/ Signature and Thumbprint

.....

ឈ្មោះពេញ/ Full name

កាលបរិច្ឆេទ/ Date.....

**ហត្ថលេខា ឬស្នាមមេដៃ និងឈ្មោះរបស់សាក្សី/
 Signature or Thumbprint, and Name of the Witness**

ហត្ថលេខា/ Signature.....

ឈ្មោះពេញ/ Full name.....

កាលបរិច្ឆេទ/ Date.....

**សេចក្តីអះអាងរបស់វេជ្ជបណ្ឌិត ក្នុងករណីអ្នកដែលត្រូវបានធានាទទួលមរណភាព/
 Declaration of Physician in case of Insured's Death**

យោងទៅលើប័ណ្ណសន្យារ៉ាប់រងលេខ/According to the Insurance Policy No.....

ឈ្មោះពេញរបស់អ្នកត្រូវបានធានារ៉ាប់រង/Insured's Full Name.....

អត្តសញ្ញាណប័ណ្ណលេខ/ID No.....

A. ព័ត៌មានពីមរណភាព/Information of Death

1. តើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារមូលហេតុអ្វី?/What is the cause of the insured's death?

- ☐ ធ្វើអត្តឃាត/Suicide ☐ ត្រូវបានគេធ្វើឃាត/Being Murdered ☐ គ្រោះថ្នាក់/Accident ☐ ជំងឺ/Illness
- ☐ មូលហេតុមិនច្បាស់លាស់/Unknown cause

2. មូលហេតុនៃមរណភាព/Cause of Death

មូលហេតុ/Cause	ជំងឺ/ស្ថានភាព/Disease/Condition	កាលបរិច្ឆេទចាប់ផ្តើម ឬការ ព្យាបាលរហូតដល់មរណភាព/ Date of Onset/Treatment until Death
☐ មូលហេតុផ្ទាល់/Direct cause		
☐ មូលហេតុបន្ទាប់បន្សំ Complication/Secondary cause		
☐ មូលហេតុចម្បង Underlying cause		
☐ ជំងឺ ឬស្ថានភាពផ្សេងៗដែលបណ្តាលឲ្យ ទទួលមរណភាព/Other disease/ condition contributing to death		

3. តើមានការធ្វើកោសល្យវិច័យឬទេ?/Was an autopsy performed?

☐ មិនមាន/No

☐ មាន/Yes

លទ្ធផលនៃការធ្វើកោសល្យវិច័យបានបង្ហាញ/Autopsy result revealed.....

បរិមាណជាតិអាល់កុលរកឃើញក្នុងឈាម/Amount of alcohol found in blood.....

សារធាតុញៀនផ្សេងទៀតដែលរកឃើញ/Other addictive substances found.....

B. ប្រវត្តិផ្នែកវេជ្ជសាស្ត្រ/Medical History

មុនពេលទទួលមរណភាព អ្នកត្រូវបានធានារ៉ាប់រងធ្លាប់ទទួលបានការព្យាបាលផ្នែកវេជ្ជសាស្ត្រពីមន្ទីរពេទ្យ/គ្លីនិក ឬកន្លែងផ្សេងទៀតដូចមានព័ត៌មានលម្អិតខាងក្រោម/Before death, the insured used to receive medical treatment from this hospital/clinic or others as detailed below.

ជំងឺ ឬលក្ខខណ្ឌ/ Disease or Condition	កាលបរិច្ឆេទព្យាបាល/ Date of Treatment	ឈ្មោះវេជ្ជបណ្ឌិត/ Name of Physician	ឈ្មោះមន្ទីរពេទ្យ/គ្លីនិក/ Name of Hospital/Clinic

ខ្ញុំសូមបញ្ជាក់ថា សេចក្តីអះអាងដូចមានបញ្ជាក់ខាងលើ គឺជាការពិតត្រឹមត្រូវគ្រប់យ៉ាង/I hereby certify that the above statement is truthful in all aspects.

ហត្ថលេខា និងត្រារបស់មន្ទីរពេទ្យ ឬគ្លីនិក/Signature and hospital/clinic seal

.....

ឈ្មោះគ្រូពេទ្យ/Attending Physician

អាជ្ញាប័ណ្ណវេជ្ជសាស្ត្រលេខ/Medical License No.....

ឈ្មោះមន្ទីរពេទ្យ ឬគ្លីនិក/Hospital/Clinic's name.....

កាលបរិច្ឆេទផ្តល់ព័ត៌មាន/Date of Information Submission.....

លេខទូរស័ព្ទ/ Tel. No.....

ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់សាកសួរព័ត៌មានបន្ថែម សូមធ្វើការទាក់ទងមកកាន់ក្រុមហ៊ុនសុវណ្ណភូមិ ឡាយហ្វ អ៊ីស្យូរ៉ាន់ស៍ ភីអិលស៊ី តាមរយៈលេខទូរស័ព្ទដែលមិនគិតថ្លៃ ១៨០០ ២១ ២២។
If you have any inquiry or would like additional details, please contact Sovannaphum Life Assurance Plc. via toll-free number 1800 21 22.